



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ទីស្តីការគណៈរដ្ឋមន្ត្រី

សទ្ទានុក្រម
វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា
ខ្មែរ-អង់គ្លេស-បារាំង

LEXICON
OF
SCIENCE AND TECHNOLOGY
Khmer-English-French

ក្រុមប្រឹក្សាជាតិភាសាខ្មែរ
គណៈកម្មការវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា

មិថុនា ២០១៤

អាសយដ្ឋាន: មហាវិថីសហព័ន្ធរុស្ស៊ី, សង្កាត់កាកាប, ខណ្ឌពោធិ៍សែនជ័យ, រាជធានីភ្នំពេញ

ទូរសព្ទ: (៨៥៥) ១២ ៩១១ ៣៥៧ / (៨៥៥) ១២ ៩០៦ ៨៨៨, អ៊ីមែល: info@nckl.gov.kh, គេហទំព័រ: www.nckl.gov.kh

បុព្វកថា

ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ក.ខ.) មានភារកិច្ចស្វែងរកឯកភាពឲ្យភាសាខ្មែរ ទាំងក្នុងវិស័យអក្ខរាវិរុទ្ធ ទាំងក្នុងវិស័យពាក្យពេចន៍។ ទោះក្នុងវិទ្យាសាស្ត្រក្តី (គណិតវិទ្យា រូបវិទ្យា...) ឬក្នុងបច្ចេកវិទ្យាក្តី សុទ្ធតែមានពាក្យប្រែជាខ្មែរផង និង ពាក្យកម្ចីសុទ្ធសាធផង។ ពាក្យទាំងនេះសុទ្ធតែត្រូវបានក.ជ.ក.ខ.សម្រួលអក្ខរាវិរុទ្ធដោយយកលំនាំតាមអក្ខរាវិរុទ្ធនៃវចនានុក្រមរៀបរៀងដោយសម្តេចសង្ឃរាជ ជួន ណាត និង បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ ត្រាទី៥។


ពាក្យទាក់ទងនឹងវិទ្យាសាស្ត្រត្រូវបានគេប្រើយូរពេលកន្លងមកហើយ ហើយ កង្វះឯកភាពមានតិចតួចបំផុត ស្ទើរតែគ្មានផង : ការអនុម័តរបស់ក.ជ.ក.ខ.គ្រាន់តែជាការទទួលស្គាល់ជាផ្លូវការដើម្បីកុំឲ្យមានអ្នកណាប្រើពាក្យថ្មីផ្សេង នាំឲ្យបាត់ឯកភាព។

ចំពោះពាក្យទាក់ទងនឹងបច្ចេកវិទ្យាវិញ ជាពិសេសពាក្យទាក់ទងនឹងកុំព្យូទ័រ ការប្រើពាក្យកំពុងបោចជាបញ្ហា, ឧ. អ្នកខ្លះប្រើពាក្យ“mouse”ខ្ចីពីភាសាអង់គ្លេស អ្នកខ្លះប្រែជាខ្មែរថា “កណ្តុរ” ជាដើម។ សូម្បីតែពាក្យកម្ចី“internet”ដែលស្ទើរតែគ្រាន់តែទៅជាពាក្យខ្មែរទៅហើយ ក៏គេនៅប្រើសូរ និងអក្ខរាវិរុទ្ធមិនទាន់ដូចគ្នានៅឡើយ : ខ្លះសរសេរ“អ៊ិនធឺណិត” ខ្លះសរសេរ “អ៊ិនធឺណេត” ខ្លះសរសេរ“អ៊ិនធឺណេត”...។ សទ្ទានុក្រមនៃពាក្យរបស់វិទ្យាសាស្ត្រនិងរបស់បច្ចេកវិទ្យាដែលក.ជ.ក.ខ.កំពុងរៀបចំផ្សព្វផ្សាយជាឧបករណ៍ថ្នាក់ជាតិមួយ សម្រាប់ជួយសាធារណជនខ្មែរឲ្យប្រើពាក្យបានដូចគ្នា។ ការប្រើពាក្យដូចគ្នាបែបនេះ ជាការរួមចំណែកមួយឲ្យភាសាខ្មែរមានឯកភាព ពីព្រោះទាំងពាក្យប្រែជាខ្មែរ ទាំងពាក្យកម្ចីសុទ្ធសាធ នឹងត្រូវគ្នាទៅជាពាក្យខ្មែរនៅពេលអនាគត។

សូមអ្នកស្រឡាញ់ភាសាជាតិជួយសហការប្រើពាក្យតាមសទ្ទានុក្រមនេះ ដើម្បីឲ្យភាសាយើងដើរឆ្ពោះទៅរកឯកភាពដូចអរិយភាសាក្នុងលោកដែរ។

រាជធានីភ្នំពេញ, ថ្ងៃទី 24 ខែ 05 ឆ្នាំ២០១៤

**ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
និង ជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ**


បណ្ឌិតសភាចារ្យ ស៊ីម សីថា

អារម្ភកថា

ពាក្យទាក់ទងនឹងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដែលមានក្នុងសទ្ទានុក្រមនេះត្រូវបានបោះពុម្ពផ្សាយតាមព្រឹត្តិបត្រម្តងហើយ ប៉ុន្តែព្រឹត្តិបត្រទាំងនោះត្រូវបានចែកផ្សព្វផ្សាយតែក្នុងមជ្ឈដ្ឋានថ្នាក់ដឹកនាំ ក្រសួងនានា មន្ទីរអប់រំខេត្ត ការិយាល័យអប់រំស្រុក/ខណ្ឌ នាយកសាលា...។ ម៉្យាងទៀតដើម្បីឲ្យក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ក.ខ.)ងាយអនុម័តពាក្យទាំងនោះ គណៈកម្មការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវផ្តល់ពាក្យគន្លឹះជាមុន ទោះពាក្យគន្លឹះនោះកើតចេញពីអក្សរណាក៏ដោយ ដើម្បីឲ្យងាយពន្យល់ពាក្យពាក់ព័ន្ធ។ ក្នុងសទ្ទានុក្រមនេះ ពាក្យដែលមានភាពប៉ាន់ប៉ាយក្នុងព្រឹត្តិបត្រត្រូវបានស្រង់មកតម្រៀបតាមលំដាប់អក្ខរក្រម ព្រមទាំងដាក់បច្ចេកសព្ទនៃវិទ្យាសាស្ត្រនិងបច្ចេកសព្ទនៃបច្ចេកវិទ្យាដោយឡែកពីគ្នា(បច្ចេកសព្ទនៃវិទ្យាសាស្ត្រមានចំនួន១៩៧ពាក្យ និង បច្ចេកសព្ទនៃបច្ចេកវិទ្យាមានចំនួន២០១ពាក្យ)។


ម៉្យាងទៀត ក.ជ.ក.ខ.សូមបញ្ជាក់ថា សទ្ទានុក្រមនេះត្រូវបានបោះពុម្ពដោយថវិកាបានពីសប្បុរសជន ពីព្រោះថវិកានេះជាប្រាក់សាច់ដែលអាចឲ្យការបោះពុម្ពមានតម្លៃទាប និង ឲ្យងាយស្រួលបង្វិលយកមកបោះសទ្ទានុក្រមនេះឡើងវិញ ឬ សទ្ទានុក្រមនៃជំនាញផ្សេងទៀត ក្រោយពីការដាក់លក់នៅភ្នំពេញនិងនៅគ្រប់ខេត្តបានបញ្ចប់។ សទ្ទានុក្រមជាមធ្យោបាយផ្សព្វផ្សាយទី៣របស់យើងបន្ទាប់ពីព្រឹត្តិបត្រនិងគេហទំព័រ ហើយ យើងសង្ឃឹមថា មធ្យោបាយនេះអាចផ្សព្វផ្សាយបានទូលំទូលាយជាងមធ្យោបាយមុនៗនៅក្នុងប្រទេសកម្ពុជា។

ក.ជ.ក.ខ.សូមបញ្ជាក់ថា ថវិកាសម្រាប់បោះពុម្ពសទ្ទានុក្រមនេះមានទឹកប្រាក់តិចតួចណាស់បើយើងប្រៀបធៀបនឹងថវិកាដែលរដ្ឋបានផ្តល់ឲ្យក.ជ.ក.ខ.ដើម្បីដំណើរការ។ ថវិកាយ៉ាងច្រើននេះយើងមិនអាចទទួលបានឡើយ បើគ្មានការយកចិត្តទុកដាក់ខ្ពស់ចំពោះក.ជ.ក.ខ.ពីសំណាក់សម្តេចបណ្ឌិតសភាចារ្យ អគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាគណ្ឌនៃក.ជ.ក.ខ. និង ពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ **សុខ អែន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានកិត្តិយសនៃក.ជ.ក.ខ.។

អាស្រ័យហេតុនេះ ក្នុងនាមក.ជ.ក.ខ.ទាំងមូល ខ្ញុំសូមថ្លែងអំណរគុណព្រមទាំងកតញ្ញតាយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខាងលើ ដែលជាអាណាព្យាបាលនៃក.ជ.ក.ខ.យើង ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។

រាជធានីភ្នំពេញ, ថ្ងៃ ១៧ ទី ២៨ ខែ ឧសភា ឆ្នាំ២០១៤

ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ



បណ្ឌិតសភាចារ្យ **ព្រំ ច័ន្ទ**

សមាជិក គណៈកម្មការវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា

១- ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា	ប្រធាន
២- លោកស្រីបណ្ឌិត សៀង ហ៊ុយ	អនុប្រធាន
៣- លោកបណ្ឌិត ច័ន្ទ រ័ត្ន	សមាជិក
៤- លោកស្រីបណ្ឌិត ឈុំ ណារី	សមាជិក
៥- លោកស្រីបណ្ឌិត ចេក សុថា	សមាជិក
៦- លោកបណ្ឌិត ឈិត វណ្ណឫទ្ធិ	សមាជិក
៧- លោក តាត់ ចាន់ថា	សមាជិក
៨- លោក លឹម សេងឌី	សមាជិក
៩- លោក យឹម អាយុវឌ្ឍនៈវិជ្ជា	សមាជិក
១០- លោក ប្លង់ ភីរម្យ	សមាជិក

រៀបចំបោះពុម្ពផ្សាយដោយ ៖



ផ្នែកបោះពុម្ព ផ្សព្វផ្សាយនិងបណ្តុះបណ្តាល
នៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ


បច្ចេកសព្ទរបស់
គណៈកម្មការវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា
ដែលគណៈកម្មាធិការជាតិភាសាខ្មែរ / គ.ជ.ក.ខ.
(បច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភាសាខ្មែរ / គ.ជ.ក.ខ.)
ប្រាសាទអន្តរជាតិ

១- បច្ចេកសព្ទវិទ្យាសាស្ត្រ

១- ក (កិ.) អ. precipitate បារ. précipiter (v.)	(គីមីវិទ្យា) បណ្តាលឱ្យសារធាតុមួយរងកករ។
២- កក (កិ.) អ. freeze បារ. geler (v.)	ប្រែពីរាវទៅជាខន់ ទៅជាវឹង។ ឧ. ទឹកកកនៅសីតុណ្ហភាពក្រោមសូន្យអង្សា។
៣- កក អ. freeze / frozen បារ. gel/gelée (f.)	អាហារដែលនៅសល់ពីពេលល្ងាចទុករហូតដល់ ថ្ងៃស្អែក , ដែលត្រជាក់ មិនក្តៅ (ចំណីអាហារ)។ ឧ. បាយកក , អាហារកក។
៤- កករ អ. sediment បារ. sédiment (m.)	- ផង់ឬកម្ទេចល្អិតដែលនៅក្នុងសភាវៈរាវ មាន ទឹក សុរា ប្រេង ជាដើម។ ឧ. កករទឹកនៅក្នុងកែវពិសោធន៍។ - (គីមីវិទ្យា) កាកសំណល់នៃសារធាតុមិនរលាយ នៅក្នុងសូលុយស្យុងមួយដែលជាលទ្ធផលនៃ

	ប្រតិកម្មគឺមីបន្ទាប់ពីការបន្ថែមភ្នាក់ងារធ្វើឱ្យរងជាកករ។
៥- កកិត អ. rub បារ. frotter (v.)	ដុស ឬ ប៉ះយ៉ាងស្រាលៗ ឬ ដុសរឿយៗ។ ខ. អង្គធាតុពីរកកិតគ្នា។
៦- កកូរ អ. stir / mix បារ. remuer / mélanger (v.)	ធ្វើឱ្យច្របល់, កូរទៅកូរមករឿយៗ។ ខ. យើងកកូរទឹក។
៧- កត្តា អ. factor បារ. facteur (m.)	-ចំនួនលេខណាមួយក្នុងបណ្តាចំនួនលេខច្រើន ឬ កន្សោមលេខដែលបង្កើតចេញជាផលគុណ កាលណាគេគុណចំនួនលេខនោះ។ ខ. $2 \times 5 = 10$, ដូចនេះ ២ និង ៥ ជាកត្តាផលគុណនៃ ១០។ -ធាតុណាមួយ ឬ កន្សោមណាមួយនៃផលគុណ ឬ ពហុគុណ។ ខ. $5 \cdot (3 - 4) = 5 \times (3 - 4) = 5 \cdot (-1)$, ដូចនេះ ៥ ជាកត្តានៃកន្សោមលេខ $(3-4)$ ។
៨- កន្សោម ពីជគណិត អ. algebraic expression បារ. expression algébrique (f.)	កន្សោមដែលមានចំនួនលេខមួយឬច្រើន និង/ឬ ចំនួនអថេរមួយឬច្រើនភ្ជាប់ដោយប្រមាណវិធីនព្វន្ឋមួយឬច្រើន។ ខ. កន្សោម $3-x$, $xy + 4 - x^2$ និង $t^2 - 7ty + y^2$ សុទ្ធតែជាកន្សោមពីជគណិត។

៩- កន្លះបន្ទាត់ ពុះមុំ អ. bisector បារ. bisectrice (f.)	កន្លះបន្ទាត់ដែលគូសចេញពីកំពូលមុំ ហើយចែកមុំនេះជាមុំពីរប៉ុនគ្នា (ស្មើគ្នា) ។  [pw] ជាកន្លះបន្ទាត់ពុះមុំនៃ $\angle xPy$ ។
១០- កន្លះប្លង់ អ. half-plan បារ. demi-plan (m.)	សំណុំរងមួយដែលខណ្ឌដោយបន្ទាត់មួយ ហើយអាចមានកន្លះបន្ទាត់នៅក្នុងបន្ទាត់ព្រំដែននៃលំហដេកាតរីមាត្រពីរ។ 
១១- កន្លះលំហ អ. half-space បារ. demi-espace (m.)	សំណុំចំណុចទាំងអស់នៅលើផ្ទៃកម្លាំងនៃអ៊ីពែរប្លង់ (Hyperplane) ក្នុងលំហអឺគ្លីត។ វាជាកន្លះលំហបើក ប្រសិនបើវាគ្មានអ៊ីពែរប្លង់ និង វាជាកន្លះលំហបិទ ប្រសិនបើវាមានអ៊ីពែរប្លង់។ ឧ. - កន្លះលំហនៅក្នុងលំហរីមាត្រមួយ ជាកន្លះបន្ទាត់មួយ។ - កន្លះលំហនៅក្នុងលំហរីមាត្រពីរជាកន្លះប្លង់មួយ។
១២- កម្ដៅ (កិ.) អ. heat បារ. chauffer (v.)	ធ្វើឱ្យក្ដៅ។ ឧ. - កម្ដៅពោះ , កម្ដៅបាយ - គេកម្ដៅទឹកឱ្យមានសីតុណ្ហភាព ៦០ អង្សាសេ។

១៣- កម្ដៅ (ន.) អ. heat បារ. chaleur (f.)	ចំហាយក្ដៅដែលកាយចេញពីសារធាតុណាមួយ។ ឧ. កម្ដៅភ្លើង , កម្ដៅថ្ងៃ , កម្ដៅសុរា។
១៤- កម្ពស់ អ. height បារ. hauteur (f.)	អង្កត់ដែលភ្ជាប់ពីចំណុចកំពូលមួយទៅកែងនឹងជ្រុងឈមណាមួយនៃពហុកោណ។  AH និង CM ជាកម្ពស់ចតុកោណព្រាយ ABCD AD ជាកម្ពស់ត្រីកោណ ABC <u>ចំណាំ</u> ខាងលើជាអត្ថន័យមួយនៃកម្ពស់នៅក្នុងប្លង់។
១៥- កម្ពស់ស៊ីឡាំង អ. height of the cylinder បារ. hauteur du cylindre (m.)	អង្កត់ដែលកាត់កែងនឹងបាតទាំងពីររបស់ស៊ីឡាំងមួយ។
១៦- ករណីស្រប អ. favorable outcome	លទ្ធផលឬករណីដែលចាប់អារម្មណ៍។ ឧទាហរណ៍ ការបោះគ្រាប់ឡកឡាក់មួយចេញលេខ 2 ជាករណីស្រប។
១៧- ករណីអាច អ. possible outcome	លទ្ធផលឬករណីនៃអ្វីមួយដែលនឹងកើតមានឡើង។ ឧទាហរណ៍ ការបោះគ្រាប់ឡកឡាក់មួយអាចចេញលេខ 1, 2, 3, 4, 5 ឬ 6 ។ វាជាករណីអាច។


១៨- កម្រិតតំប៉ង អ. tampon level បារ. niveau (m.) du tampon (m.)	លទ្ធភាពនៃសូលុយស្យុងតំប៉ងមួយ ដើម្បីស្រូបប្រូតុង ឬ អ៊ីយ៉ុងអ៊ីដ្រូស៊ីតដោយមិនមានការប្រែប្រួលជាសំខាន់នៅក្នុង pH ។
១៩- ការជ្រុង អ. quadrant បារ. quadrant (m.)	ផ្នែកខាងក្នុងនៃរង្វង់ណាមួយដែលខណ្ឌដោយកាំពីរកែងគ្នា និង ធ្នូដែលឈមនឹងមុំ 90° ឬជាផ្នែកណាមួយក្នុងចំណោមផ្នែកទាំងបួននៅក្នុងប្លង់កូអរដោណេដែលបានចែកដោយអ័ក្សកូអរដោណេ។
២០- កាឌីណាល់ អ. cardinal បារ. cardinal (m.)	ចំនួនធាតុនៅក្នុងសំណុំណាមួយដែលមានធាតុជាលេខឬអក្សរខុសគ្នា។ បើ A ជាសំណុំមួយនោះ កាឌីណាល់នៃ A តាងដោយនិមិត្តសញ្ញាបីយ៉ាង៖ A $n(A)$ ឬ $\text{Card}(A)$។ ឧ.-បើសំណុំ $A = \{1, 3, 5, 5\}$ នោះ $\text{Card}(A) = 3$ (មានធាតុ៣ផ្សេងគ្នា គឺ 1, 3, 5)។ -បើសំណុំ $B = \{a, b, c, f\}$ នោះ $\text{Card}(B) = 4$ (មានធាតុ៤ផ្សេងគ្នា គឺ a, b, c, f)។
២១- ការី អ. operator បារ. opérateur (m.)	និមិត្តសញ្ញាប្រើសម្រាប់ប្រមាណវិធីណាមួយ។ ឧ. - ការីឌីផេរ៉ង់ស្យែល។ - ការីអាំងតេក្រាល។
២២- ការីឡាប្លាស	ការីដែលតាងដេរីវេដោយផ្នែកលំដាប់ពីរនៃអនុគមន៍មួយ។


អ. laplacian operator បារ. opérateur (m.) du laplacien (m.)	ឧ. $\frac{\partial^2}{\partial x^2}, \frac{\partial^2}{\partial x^2} + \frac{\partial^2}{\partial y^2}$ និង $\frac{\partial^2}{\partial x^2} + \frac{\partial^2}{\partial y^2} + \frac{\partial^2}{\partial z^2}$ ជាការីឡាប្លាស។
២៣- កាត់តម្រឹមលេខ អ. truncate បារ. tronquer (v.)	កាត់ចោលលេខនៅខាងក្រោយក្បៀសដោយទុកនៅត្រឹមប៉ុន្មានខ្ទង់ដែលគេចង់បាន។ ឧ. 3,14 ជាលេខដែលកាត់តម្រឹម ត្រឹម២ខ្ទង់ ក្រោយក្បៀសនៃតម្លៃ $\pi = 3,141\ 59\dots$។
២៤- កាឡូរី អ. calorie បារ. calorie (f.)	ខ្នាតមួយនៃបរិមាណកម្ដៅ ឬ ថាមពលចាំបាច់ផ្សេងទៀត ដើម្បីជំឡើងសីតុណ្ហភាពទឹក១ក្រាមនៅ១អង្សាសេ។ ១ កាឡូរី = ៤,១៨៤ ស៊ូល។
២៥- កាឡូរីម៉ែត្រ អ. calorimeter បារ. calorimètre (m.)	ឧបករណ៍ប្រើប្រាស់ដើម្បីវាស់កម្ដៅដែលត្រូវបានរំដោះឬស្រូបដោយលំនាំរូបឬលំនាំគីមី ហើយដែលកកើតឡើងនៅខាងក្នុងនៃឧបករណ៍នោះ។
២៦- កាតាលីសកម្ម អ. catalysis បារ. catalyse (f.)	ការបង្កើនឡើងនៃល្បឿនរបស់ប្រតិកម្មគីមីមួយដោយសារកាតាលីកម្ម។
២៧- កាបែន អ. carbene	សមាសធាតុកាបូនវ៉ាឡង់ពីរដែលមានវ៉ឌីកាល់សេរី ៖ CX_2 ។ វាមានលក្ខណៈស៊ីប័តិច។
២៨- កាបូកស៊ីអេម៉ូកូប៊ីន	សមាសធាតុមួយនៃកាបូនម៉ូណូអុកស៊ីតនិងអេម៉ូកូប៊ីនដែលត្រូវបានបង្កើតឡើងនៅក្នុងឈាម

អ. carboxy-hemoglobin	ដោយកាបូនម៉ូណូអុកស៊ីត។
២៩- កាតាលីករ អ. catalyst បារ. catalyseur (m.)	សារធាតុមួយសម្រាប់បង្កើនល្បឿននៃប្រតិកម្មគីមី ហើយ ក៏មិនត្រូវបានប្លែងវានៅក្នុងលំនាំប្រតិកម្មនោះទេ។
៣០- កាតូត អ. cathode បារ. cathode (f.)	ប៉ូលអវិជ្ជមាន ឬ អេឡិចត្រូតនៃគ្រឿងអគ្គិសនីមួយ។
៣១- កាបូនអ៊ីដ្រាត អ. carbohydrate បារ. hydrate (m.) de carbone (m.)	សមាសធាតុសរីរាង្គដែលត្រូវបានសំយោគដោយរុក្ខជាតិ។ វាមានរូបមន្តទូទៅ $C_x (H_2O)_y$ ។
៣២- ការ៉េ / ចតុកោណកែងស្មើ អ. square បារ. carré (m.)	ចតុកោណកែងដែលជ្រុងទាំងបួនមានប្រវែងស្មើគ្នា។
៣៣- កាចុង អ. cation បារ. cation (m.)	អ៊ីយ៉ុងមួយដែលមានបន្ទុកវិជ្ជមាន។ ឧ. Na^+ , Ca^{2+} , Mg^{2+} ។
៣៤- កិន អ. grind បារ. broyeur	សង្កត់ឱ្យបែក។ ឧ. កិនស្រូវ , កិនលោហធាតុ។


៣៥- កូអ័រដោណេ អ. coordinates បារ. coordonnées (f.)	គូលំដាប់ណាមួយនៅក្នុងប្លង់កូអ័រដោណេ ដែលធាតុទីមួយជាអាប់ស៊ីស និង ធាតុទីពីរជាអ័រដោណេ។ ឧ. ចំណុច A មានកូអ័រដោណេ (៥,៨) មានន័យថា A មាន ៥ ជាអាប់ស៊ីស និង ៨ ជាអ័រដោណេ។
៣៦- កូអ័រដោណេ ចតុកោណកែង អ. rectangular coordinates បារ. coordonnées orthogonales coordonnée rectangulaire (f.)	កូអ័រដោណេកាតេស៊ីក្យងឬកូអ័រដោណេដេកាតនៅក្នុងប្រព័ន្ធដែលមានអ័ក្សកូអ័រដោណេកែងគ្នា។ កូអ័រដោណេចតុកោណកែង
៣៧- កោន អ. cone បារ. cône (m.)	វត្ថុរឹងមួយដែលមានចំណុចកំពូលនឹងមួយភ្ជាប់ទៅនឹងបាតវណ្ណបិទមួយ។
៣៨- កោនិក អ. conics បារ. coniques (f.)	ម៉ែកធាងនៃធរណីមាត្រ និង ធរណីមាត្រកូអ័រដោណេដែលមានទំនាក់ទំនងនឹងលក្ខណៈនៃផ្នែកកោន។

៣៩- កុំផ្លិច អ. complex បារ. complexe (m.)	(ក្នុងគណិតវិទ្យានិងរូបវិទ្យា) (ចំនួន) ដែលមានផ្នែកពិត និង ផ្នែកនិម្មិត។
៤០- កំពូល អ. vertex បារ. sommet (m.)	ចំណុចប្រសព្វណាមួយនៃជ្រុងពីរបស់ពហុ- កោណ ឬ របស់ផ្ទៃខាងនៃវត្ថុរឹងដែលឈមទៅ នឹងបាតតាមទិសដៅដែលបានឱ្យ។ ខ. -កំពូលអេលីប -កំពូលប៉ារ៉ាបូល -កំពូលត្រីកោណ។
៤១- កុំប៉ូសង់ អ. component បារ. composant (m.)	(ក្នុងគណិតវិទ្យា) ធាតុមួយក្នុងចំណោមធាតុ ទាំងឡាយនៃសំណុំលំដាប់ដែលតាងជាវ៉ិចទ័រ ណាមួយ។ ខ. ធាតុ y ជាកុំប៉ូសង់មួយនៅក្នុងវ៉ិចទ័រ $\vec{v} = (x, y, z) = x\vec{i} + y\vec{j} + z\vec{k}$ ។
៤២- កំណាញើស អ. condensation បារ. condensation (f.)	លំនាំនៃបម្រែបម្រួលឧស្ម័នមួយទៅជាអង្គធាតុ រាវ។
៤៣- ក្បាច់ អ. abacus បារ. abaque (m.)	ឧបករណ៍បុរាណសម្រាប់គណនាលេខនព្វន្តមុន គេបង្អស់ដែលគេបានប្រើប្រាស់នៅក្នុងប្រទេស រ៉ូម៉ាំង ចិន និង ជប៉ុន ហើយដែលមានរូបរាង ដូចរូបខាងក្រោម ៖



	
៤៤- ក្រាដ អ. grad បារ. grade (m.)	ខ្នាតនៃរង្វាស់មុំមាននិមិត្តសញ្ញា «gon» ។ ឧទាហរណ៍ មុំកែងមានរង្វាស់ 100 gon។
៤៥- ក្រាប / ក្រាហ្វ អ. graph បារ. graphe (m.)	(គណិតវិទ្យា) - រូបភាពដែលបង្ហាញពីទំនាក់ទំនងរវាងអថេរទាក់ទងគ្នា។ (ទ្រឹស្តីក្រាហ្វ) - សំណុំនៃចំណុចទាំងឡាយ (ហៅថា ជាកំពូល) និងសំណុំនៃបន្ទាត់ទាំងឡាយ (ហៅថា ជាជ្រុង) ដែលភ្ជាប់គ្នាដោយកំពូលទាំងនេះ។ (ស្ថិតិវិទ្យា) - គំនូសបង្ហាញអំពីទំនាក់ទំនងរវាងសំណុំនៃបរិមាណជាក់លាក់ឬចំនួន តាមមធ្យោបាយជាសេរីនៃបន្ទាត់ចំណុច។ល។ដែលបានដៅ (សង់ឬគូរ) ធៀបទៅនឹងសំណុំនៃអ័ក្សកូអរដោណេ។ ឧ. ក្រាហ្វសរសេរ។ (គណិតវិទ្យាវិភាគ) - គំនូសបង្ហាញអំពីទំនាក់

	ទំនង អនុគមន៍រវាងអថេរពីរ ឬច្រើន តាមមធ្យោបាយជា ខ្សែកោង ផ្ទៃ ។ល។ ដែលមាន ចំណុចទាំងអស់នៃកូអ័រដោ- ណេ ផ្ទៀងផ្ទាត់ទំនាក់ទំនង ដែលគេបានឱ្យ។ ឧទាហរណ៍ ក្រាហ្វនៃអនុគមន៍ $y = f(x) = \sin(x)$ ដែលបង្ហាញក្នុងរូប។ 
៤៦- ក្រាម អ. crystal បារ. cristal (m.)	ដុំនៃសារធាតុដែលបានក្លាយជាវិងដោយមាន ទ្រង់ទ្រាយស្មើសាច់។
៤៧- ក្រុម អ. group បារ. groupe (m.)	សំណុំមិនទទេមួយប្រកបដោយលក្ខខណ្ឌបី៖ ១- មានធាតុណីតតែមួយគត់ ២- គ្រប់ធាតុមានចម្រាសមួយនៅក្នុងសំណុំនេះ ៣- មានលក្ខណៈផ្គុំចំពោះប្រមាណវិធីទ្វេធាតុ។ ឧ. សំណុំចំនួនគត់វ៉ឺឡាទីប ជាក្រុមចំពោះ ប្រមាណវិធីបូក។

៤៨- ក្រុមកាបូនីល អ. carbonyl group បារ. groupe carbonyle (m.)	បង្កើននាទីនៃអាតូមកាបូនចងសម្ព័ន្ធពីរជាន់ជាមួយអុកស៊ីសែន ($C = O$) ។
៤៩- ក្រុមរង អ. subgroup បារ. sous-groupe (m.)	សំណុំរងនៃក្រុមដែលមានលក្ខណៈដូចក្រុមដែរ។ ឧ. សំណុំចំនួនគត់វិជ្ជាទីប ជាក្រុមរងនៃសំណុំចំនួនពិតចំពោះប្រមាណវិធីបូក។
៥០- ក្រុមអាបែល អ. abelian group បារ. groupe abélien (m.)	ក្រុមកំណត់ដោយប្រមាណវិធីទូទាត់ដែលមានលក្ខណៈត្រឡប់ចំពោះគ្រប់ធាតុពីរនៃក្រុមនេះ។ ឧទាហរណ៍ ក្រុម $(\mathbb{Z}, +)$ ជាក្រុមអាបែល $(\mathbb{Z}$ ជាសំណុំចំនួនគត់វិជ្ជាទីប)។
៥១- ក្រម៉ាតូក្រាហ្វី អ. chromatography បារ. chromatographie (f.)	១-បច្ចេកទេសព្រែកពណ៌មួយដែលក្នុងនោះល្បាយមួយត្រូវបានរំលាយនៅក្នុងវត្ថុរាវមួយ (ឧស្ម័នឬរាវ) ហើយធាតុបង្កត្រូវបានព្រែកដោយឆ្លងកាត់ភាពខុសគ្នានៃកម្រិតសម្របឬកម្រិតរលាយនៅលើផ្ទៃនៃវត្ថុរឹងមួយ (ឬអង្គធាតុរាវអន្លឺលៗ) ។ ២-ពណ៌វិធី។
៥២- ខួប អ. period បារ. période (f.)	ចំនួនថេរមិនសូន្យ p ដែលអនុគមន៍ $f(x+p) = f(x)$ ចំពោះគ្រប់តម្លៃ x ។ ឧ. $P = 2n\pi$ ជាខួបនៃអនុគមន៍ $\sin x$ ចំពោះគ្រប់តម្លៃ $n = \pm 1, \pm 2, \pm 3, \dots$ ជាចំនួនគត់វិជ្ជាទីប ពីព្រោះ $\sin x = \sin(x + 2n\pi)$ ។

៥៣- ខួបគោល អ. principal period បាវ. période principale (f.)	ចំនួនបើរវិជ្ជមានតូចបំផុត p ដែលធ្វើឱ្យផ្ទាត់ លក្ខខណ្ឌ $f(x + p) = f(x)$ $\forall x \in D \Rightarrow x + p \in D$, D ជាដែនកំណត់នៃ អនុគមន៍ f និង x ជាអថេរ។ ឧ. $p = 2\pi$ ជាខួបគោលនៃអនុគមន៍ ស៊ីនុស $\sin x$ ។
៥៤- ខ្នាតគូប អ. cubic unit បាវ. unité cubique (f.)	ឯកតាមួយដែលប្រើប្រាស់នៅក្នុងការវាស់មាឌ និង ការវាល់ចំណុះជាគូប។ ឧ. ទឹក 1 ម៉ែត្រគូប = 1000 លីត្រ។
៥៥- ខ្លែង អ. kite បាវ. cerf-volant (m.)	ចតុកោណដែលមានគូជ្រុងជាប់គ្នាពីរស្មើគ្នា។ 
៥៦- ខ្សែកោង អ. curve បាវ. courbe (f.)	ផ្ទៃឬខ្សែធ្នូ ឬក៏រូបរាងផ្សេងៗទៀតដែលតាង អនុគមន៍ណាមួយ។
៥៧- គម្លាតស្តង់ដា / គម្លាតគំរូ អ. standard deviation បាវ. écart type (m.)	ឫសការ៉េនៃវ៉ារ្យង់។
៥៨- គីឡូ អ. kilo បាវ. kilo (m.)	ខ្នាតដែលមានតម្លៃស្មើ ១០០០ ឯកតា ហើយ មាននិមិត្តសញ្ញា «k»។



	ឧទាហរណ៍ បើខ្នាតជាក្រាម ១គីឡូក្រាម (1kg) ស្មើនឹង១០០០ក្រាម (1000g)។
៥៩- គីឡូ- អ. kilo- បារ. kilo-	បុព្វបទនៃខ្នាតដែលមានតម្លៃស្មើ ១០០០ ឯកតា ឬ ១០០០ដង នៅក្នុងប្រព័ន្ធរដ្ឋាស័។ ឧទាហរណ៍ បើខ្នាតជាម៉ែត្រ ១គីឡូម៉ែត្រ (1km) ស្មើនឹង ១០០០ម៉ែត្រ (1000m)។
៦០- គូប / ត្រីគុណ អ. cube បារ. cube (m.)	១- អង្គធាតុរឹងមានទម្រង់ជាធម្មុខនិយ័តដែលមុខ នីមួយៗមានរាងជាការ៉េ។ ២- ប្រលេពីប៉ែតកែងដែលវិមាត្រទាំងបីមានប្រវែង ស្មើគ្នា។ ៣- បរិមាណដែលលើកជាស្វ័យគុណបី (ឧទាហរណ៍ គូបនៃ x ឬ x គូប ឬ x ស្វ័យ គុណ ៣ គឺ $x^3 = x \times x \times x$)។ គូប
៦១- គំរូតាង អ. sample បារ. échantillon (m.)	(ស្ថិតិវិទ្យា) សំណុំរងឬផ្នែកមួយនៃស្ថិតិសាកល ដែលយកមកសិក្សា។
៦២- ចតុកោណ អ. quadrilateral	ពហុកោណដែលមានជ្រុងបួន។ ឧទាហរណ៍ ចតុកោណ ABCD បង្ហាញក្នុងរូប។

បារ. quadrilatère (m.)	 ចតុកោណ ABCD
៦៣- ចតុកោណកែង អ. rectangle បារ. rectangle (m.)	ចតុកោណដែលមានមុំក្នុងទាំងអស់ជាមុំកែង។ ឧទាហរណ៍ ចតុកោណ ABCD ជាចតុកោណ- កែងដែលបានបង្ហាញក្នុងរូប។  ចតុកោណកែង ABCD
៦៤- ចតុកោណព្នាយ អ. trapezium / trapezoid បារ. trapèze (m.)	ចតុកោណដែលមានជ្រុងពីរស្របគ្នា។  ចតុកោណព្នាយ
៦៥- ចតុកោណស្មើ អ. rhombus បារ. losange (m.)	ចតុកោណដែលមានជ្រុងទាំងអស់ស្មើគ្នា។  ចតុកោណស្មើ
៦៦- ចំនួនកុំផ្លិច អ. complex	ចំនួនដែលមានទម្រង់ $z = x + iy$ ដែលក្នុងនោះ x និង y ជាចំនួនពិត ហើយ $i = \sqrt{-1}$ ។



number បារ. nombre complexe (m.)	ឧទាហរណ៍ ចំនួន $3 - 2i$ ជាចំនួនកុំផ្លិច។ x ហៅថា ផ្នែកពិតនៃ z ហើយ y ហៅថាផ្នែកនិម្មិតនៃ z ។
៦៧- ចំនួនកុំផ្លិច ឆ្លាស់ អ. conjugate complex number បារ. nombre du complex conjugué(f.)	ចំនួនកុំផ្លិចមួយទៀតដែលឆ្លុះនឹងចំនួន កុំផ្លិចដើមធៀបនឹងអ័ក្សអាប់ស៊ីស។ ឧទាហរណ៍ $\bar{z} = x - iy$ ជាចំនួនកុំផ្លិចឆ្លាស់ នៃចំនួនកុំផ្លិច $z = x + iy$ ។
៦៨- ចំនួនគត់ អ. whole number បារ. nombre entier (m.)	ចំនួនចាប់ពី ០ ១ ២ ៣... ឡើងទៅ។
៦៩- ចំនួនគត់គូ អ. even number បារ. nombre entier pair (m.)	ចំនួនគត់ដែលចែកដាច់នឹង ២ ។ ឧទាហរណ៍ $0, \pm 2, \pm 4$ ជាចំនួនគត់គូ។
៧០- ចំនួនគត់ ធម្មជាតិ អ. natural whole number បារ. nombre entire naturel (m.)	ចំនួនចាប់ពី ១ ២ ៣... ឡើងទៅ។

៧១- ចំនួនគត់សេស អ. odd number បារ. nombre entier impair (m.)	ចំនួនគត់ដែលចែកមិនដាច់នឹង 2 ។ ឧទាហរណ៍ $\pm 1, \pm 3, \pm 5$ ជាចំនួនគត់សេស។
៧២- ចំនួនគត់ រឺឡាទីប អ. integer បារ. nombre relatif (m.)	ចំនួនគត់វិជ្ជមាន 1, 2, 3, 4, 5, ... ឬ ចំនួន គត់អវិជ្ជមាន $-1, -2, -3, -4, \dots$ ឬក៏ 0 ។ ជាទូទៅ គេតាង $\mathbb{Z}$ ជាសំណុំនៃចំនួនគត់រឺឡាទីប ហើយគេសរសេរ $\mathbb{Z} = \{ \dots, -3, -2, -1, 0, 1, 2, 3, \dots \}$
៧៣- ចំណុចចតុកោណ អ. quartile បារ. quartile (m.)	តម្លៃមួយក្នុងចំណោមបីតម្លៃដែលចែកសំណុំ ទិន្នន័យជាបួនចំណែកស្មើគ្នា បន្ទាប់ពីទិន្នន័យ ត្រូវបានតម្រៀបតាមលំដាប់ពីតូចទៅធំ, គេហៅ ថា ចតុកោណទី១ ចតុកោណទី២ឬមេដ្យាន និង ចតុកោណទី៣។
៧៤- ចំនួនទសភាគ អ. decimal number បារ. nombre décimal (m.)	ចំនួនដែលប្រើគោលដប់ឬចំនួនដែលមានចំណុច ឬ ក្បៀស។ ឧទាហរណ៍ $-10.112, 0.21, 3.5, 35.123, \dots$ ជាចំនួនទសភាគ។
៧៥- ចំនួននិម្មិត អ. imaginary number បារ. nombre imaginaire	ចំនួនមានទម្រង់ ki ដែល k ជាចំនួនពិត ហើយ i ជាឯកតានិម្មិត។

៧៦- ចំនួនបឋម អ. prime number បារ. nombre premier (m.)	ចំនួនគត់ដែលចែកដាច់តែនឹង 1 និងខ្លួនឯង។ ឧទាហរណ៍ 2, 3, 5, 7, 11, 13, 17, 19 ជាចំនួនបឋម។
៧៧- ចំនួនភាគរយ អ. percentage បារ. pourcentage (m.)	សមាមាត្រ ផលធៀប ឬ អត្រាដែលបាន សរសេរជាមួយភាគបែងស្មើនឹង 100។ ឧទាហរណ៍ $80\% = \frac{80}{100}$ ។
៧៨- ចំនួនពិត អ. real number បារ. nombre réel (m.)	ចំនួនសនិទាននិងចំនួនអសនិទានរួមបញ្ចូលគ្នា។
៧៩- ចំនួនគណិត អ. algebraic number បារ. nombre algébrique (m.)	ចំនួនដែលជាឫសនៃពហុធាតុគណិតណាមួយ។ ឧទាហរណ៍ $\sqrt{3}$ ជាចំនួនគណិតមួយ ពីព្រោះ វាជាឫសនៃសមីការ $x^2 - 3 = 0$ ។
៨០- ចំនួនសនិទាន អ. rational number បារ. nombre rationnel (m.)	ចំនួនដែលអាចសរសេរជាផលធៀបនៃចំនួន គត់រឿងទីបដែលមានភាគបែងខុសពីសូន្យ។ ឧទាហរណ៍ $-\frac{3}{2}, -1, 0, \frac{1}{2}, 2, \frac{5}{3}, \frac{123}{17}, \dots$ ជាចំនួនសនិទាន។


៨១- ចំនួន អសនិទាន អ. irrational number បារ. nombre irrationnel (m.)	ចំនួនដែលមិនអាចសរសេរជាផលធៀបនៃចំនួនគត់ឡើយ។ ឧទាហរណ៍ $-2\pi, -2e, -\sqrt{3}, \sqrt[3]{2}, \sqrt[3]{7}, e, \pi, \dots$ ជាចំនួនអសនិទាន។
៨២- ឆកោណ អ. hexagon បារ. hexagone (m.)	ពហុកោណដែលមានជ្រុងប្រាំមួយ។ ឧទាហរណ៍ ឆកោណ ABCDEF បង្ហាញក្នុងរូប។  ឆកោណ ABCDEF
៨៣- ឆកោណនិយ័ត អ. regular hexagon បារ. hexagone régulier (m.)	ឆកោណដែលមានប្រវែងជ្រុងទាំងប្រាំមួយស្មើគ្នា និង មុំក្នុងទាំងអស់មានរង្វាស់ស្មើគ្នា។ ឧទាហរណ៍ ឆកោណនិយ័ត ABCDEF បង្ហាញក្នុងរូប។  ឆកោណនិយ័ត ABCDEF
៨៤- ដឺក្រេ អ. degree បារ. degré (m.)	- ខ្នាតនៃរង្វាស់មុំមាននិមិត្តសញ្ញា «⁰»។ ឧទាហរណ៍ មុំកែងមានរង្វាស់ 90 ដឺក្រេ(90⁰)។



	- ស្វ័យគុណនៃអថេរក្នុងកន្សោមពីជគណិត។ ឧទាហរណ៍ ដឺក្រេនៃ $7x^5$ គឺ 5។
៨៥- ដេកា- អ. deca- បារ. déca-	បុព្វបទនៃខ្នាតដែលមានតម្លៃស្មើ ១០ឯកតា ហើយមាននិមិត្តសញ្ញា «da»។ ឧទាហរណ៍ បើខ្នាតជាក្រាម ១ដេកាក្រាម (1dag) ស្មើនឹង ១០ក្រាម (10g)។
៨៦- ដែនកំណត់ អ. domain បារ. domaine (m.)	សំណុំចំនួននៃអថេរ x ដែលនាំឱ្យអនុគមន៍ $y = f(x)$ មានតម្លៃ និង តាងដោយ D។ ឧទាហរណ៍ អនុគមន៍ $f(x) = \sqrt{x}$ មានដែនកំណត់ $D = \{x / x \geq 0\} = [0, \infty) = [0, +\infty[$ ។
៨៧- តួដក អ. subtrahend បារ. diminuteur (m.)	ចំនួនដែលយកទៅដកពីតំណាងដក។ ឧទាហរណ៍ $8 - 3 = 5$, 3 ជាតួដក។
៨៨- តេត្រាអែត / ចតុមុខ អ. tetrahedron បារ. tétraèdre (m.)	ពហុមុខដែលមានមុខបួនក្នុងទម្រង់ជាត្រីកោណ។
៨៩- តេត្រាអែត និយ័ត /	តេត្រាអែតឬចតុមុខដែលមានមុខទាំងបួនប៉ុនគ្នា ក្នុងទម្រង់ជាត្រីកោណសម័ង្ស។


ចតុមុខនិយ័ត អ. regular tetrahedron បាវ. tétraèdre régulier (m.)	
៩០- តំណាងដក អ. minuend បាវ. diminuend (m.)	ចំនួនដែលយកមកដកនឹងតួដក។ ឧទាហរណ៍ $8 - 3 = 5$, 8 ជាតំណាងដក។
៩១- តំបន់កង អ. annulus បាវ. anneau (m.)	ផ្ទៃកម្រាលនៃប្លង់ដែលនៅចន្លោះរង្វង់ពីរមានផ្ចិតរួម ហើយ មានប្រវែងកាំខុសគ្នា (មុខវិជ្ជាវិភាគកុំផ្លិច)។ 
៩២- ត្រីកោណ អ. triangle បាវ. triangle (m.)	ពហុកោណដែលមានជ្រុងបី។ ឧទាហរណ៍ ត្រីកោណ ABC បង្ហាញក្នុងរូប។ 

៩៣- ត្រីកោណមាត្រ អ. trigonometry បារ. trigono- métrie (f.)	ផ្នែកមួយនៃគណិតវិទ្យាដែលសិក្សាពីទំនាក់- ទំនងរវាងមុំនិងជ្រុងរបស់ត្រីកោណកែង។
៩៤- ត្រីកោណសម័ង្ស អ. equilateral triangle បារ. triangle équilatéral (m.)	- ត្រីកោណដែលជ្រុងទាំងបីមានប្រវែងស្មើគ្នា។ - ត្រីកោណដែលមុំក្នុងនីមួយៗស្មើនឹង 60° ។
៩៥- ត្រីធា អ. trinomial បារ. trinôme (m.)	ពហុធាដែលមានបីគ្ន។ ឧទាហរណ៍ $a + b + c$, $ax^2 + bx + c$ ជាត្រីធា។
៩៦- នព្វកោណ អ. nonagon បារ. nonago (m.)	ពហុកោណមួយដែលមានជ្រុងប្រាំបួន។
៩៧- នព្វកោណនិយ័ត អ. regular nonagon បារ. nonagone régulier (m.)	នព្វកោណដែលមានប្រវែងជ្រុងទាំងប្រាំបួន ស្មើគ្នា និង មុំក្នុងទាំងអស់មានរង្វាស់ស្មើគ្នា។
៩៨- ទម្រង់ប៉ូលែ អ. polar form បារ. forme polaire (f.)	ការសរសេរចំនួនកុំផ្លិចជាពណ៌មាត្រដែល មានម៉ូឌុលនិងអាកុយម៉ង់។

៩៩- ទសកោណ អ. decagon បារ. décagone (m.)	ពហុកោណដែលមានជ្រុងដប់។
១០០- ទសកោណ និយ័ត អ. regular decagon បារ. décagone régulier (m.)	ទសកោណមួយដែលមានប្រវែងជ្រុងទាំងដប់ស្មើគ្នា និង មុំក្នុងទាំងអស់មានរង្វាស់ស្មើគ្នា។
១០១- ទសមុខ អ. decahedron បារ. décaèdre (m.)	ពហុមុខដែលមានមុខដប់។  ទសមុខ
១០២- ទិន្នន័យ អ. data បារ. données (f.)	(ស្ថិតិវិទ្យា) ព័ត៌មានដែលប្រមូលបានតាមការធ្វើអង្កេត សួរសំណួរ ឬ វាស់វែង...។
១០៣- ទ្វេធា អ. binomial បារ. binôme (m.)	ពហុធាដែលមានពីរគ្នា។ ឧទាហរណ៍ $2x + 3y$, $- 7y + 5$, $6bx - y^2$ ជាទ្វេធា។
១០៤- ទ្រឹស្តី អ. theory បារ. théorie (f.)	គំនិតដែលស្នើឡើងសម្រាប់ពន្យល់ឬបកស្រាយជាទូទៅនូវបាតុភូត, ព្រឹត្តិការណ៍...។

១០៥- ទ្រឹស្តីចំនួន អ. number theory បារ. théorie des nombres (f.)	ផ្នែកមួយនៃគណិតវិទ្យាដែលសិក្សាពីលក្ខណៈនៃចំនួនគត់វិទ្យុទីប ភាពទូទៅ និង ទំនាក់ទំនងរបស់វា។
១០៦- ទ្រឹស្តីបទ អ. theorem បារ. théorème (m.)	បកស្រាយជាក់លាក់ដែលអាចបង្ហាញថាពិតតាមរយៈការបកស្រាយបញ្ជាក់ និង បានកត់ត្រាទុក។
១០៧- ទ្រឹស្តីស៊ីឌុយ អ. residue theory បារ. théorie de résidue (f.)	សំណុំទ្រឹស្តីបទសម្រាប់គណនាអាំងតេក្រាលនៃអនុគមន៍អថេរកុំផ្លិច។
១០៨- បកស្រី អ. proposition / statement បារ. proposition (f.)	(តក្កវិទ្យា) ប្រយោគ ឬ ឃ្លា ឬក៏អំណះអំណាងទាំងឡាយណាដែលគេអាចអះអាង ឬ សន្មតថាពិតឬមិនពិត។ ឧទាហរណ៍ បកស្រី មានដូចជា ៖ - ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ - ថ្ងៃស្អែកនឹងមានភ្លៀងខ្លាំងបំផុតនៅភ្នំពេញ។
១០៩- បញ្ចកោណ អ. pentagon, បារ. pentagone (m.)	ពហុកោណដែលមានជ្រុងប្រាំ។ ឧទាហរណ៍ បញ្ចកោណ ABCDE បង្ហាញក្នុងរូប។  បញ្ចកោណ ABCDE


១១០- បញ្ចកោណ និយ័ត អ. regular pentagon, បារ. pentagone régulier (m.)	បញ្ចកោណដែលមានប្រវែងជ្រុងទាំងប្រាំស្មើគ្នា និង មុំក្នុងទាំងអស់មានរង្វាស់ស្មើគ្នា។ ឧទាហរណ៍ បញ្ចកោណនិយ័ត ABCDE បង្ហាញ ក្នុងរូប។  បញ្ចកោណនិយ័ត ABCDE
១១១- បន្ទាត់ អ. straight line បារ. droite (f.)	សំណុំចំណុចត្រង់ដែលលាតសន្ធឹង (បន្លាយ) ទៅអនន្តតាមទិសដៅផ្ទុយគ្នា។
១១២- ប្រលេឡូក្រាម អ. paralle- logram បារ. parallélo- gramme (m.)	ចតុកោណដែលមានជ្រុងស្របគ្នាពីរៗ។ ឧទាហរណ៍ ចតុកោណ ABCD ជាប្រលេឡូក្រាម ដែលបានបង្ហាញក្នុងរូប។  ប្រលេឡូក្រាម ABCD
១១៣- ប្រលេពីរ៉ែប៊ីត អ. parallelo- piped បារ. parallélé- pipède (m.)	ពហុមុខមានប្រាំដែនខណ្ឌដោយមុខប្រាំមួយ ហើយមុខទាំងអស់នេះជាប្រលេឡូក្រាម ដែល ក្នុងនោះ វាមានមុខឈមបីគូស្របរៀងគ្នា និង ប៉ុនរៀងគ្នា។



	ឧទាហរណ៍ វត្ថុរឹង ABCDEFGH ជាប្រលេពីប៉ែតដែលបានបង្ហាញក្នុងរូប។  ប្រលេពីប៉ែត ABCDEFGH
១១៤- ប្រលេពីប៉ែតកែង អ. rectangular parallelepiped បារ. parallélepipède rectangle (m.)	ប្រលេពីប៉ែតដែលមានមុខទាំងអស់ជាចតុកោណកែង។
១១៥- ប្រូបាប៊ីលីតេ/ករនីយវិទ្យា អ. probability បារ. probabilité (f.)	ផ្នែកមួយនៃគណិតវិទ្យាដែលសិក្សាអំពីភាពចៃដន្យនៃព្រឹត្តិការណ៍។
១១៦- ប្រូបាប៊ីលីតេ/ករនីយភាព អ. probability បារ. probabilité (f.)	ផលធៀបរវាងចំនួនករណីស្របនិងចំនួនករណីអាចនៃព្រឹត្តិការណ៍ណាមួយ។
១១៧- ផលគុណ អ. product បារ. produit (m.)	លទ្ធផលនៃវិធីគុណនៃច្រើនចំនួន។ ឧទាហរណ៍ ចំនួន 15 ជាផលគុណនៃពីរចំនួន 5 និង 3 ។



១១៨- ផលដក អ. difference បារ. différence (f.)	ចំនួនដែលបានមកពីការដករវាងតំណាងដក និង គូដក។ ឧទាហរណ៍ $8 - 3 = 5$, 5 ជាផលដក។
១១៩- ផលធៀប អ. ratio បារ. rapport (m.)	ការប្រៀបធៀបផលចែក សមាមាត្រនៃចំនួន ទំហំ បរិមាណ ឬ កន្សោមពីរប្រើន។ ផលធៀបអាច សរសេរជាទម្រង់ប្រភាគនិងទម្រង់ចុចពីរ។ ឧទាហរណ៍៖ ក- $\frac{25}{97} = 25/97 = 25 : 97$ ។ ខ- ផលធៀបនៃក្មេងប្រុស 3 នាក់ ទៅនឹងក្មេងស្រី 2 នាក់ នៅក្នុងថ្នាក់មួយគឺ $\frac{3}{2}$ ឬ $3 : 2$ ។ គ- ផលធៀបនៃជ្រុងរបស់ការ៉េមួយទៅនឹង អង្កត់ទ្រូងវាគឺ $1 : \sqrt{2}$ ។
១២០- ផ្ចិត អ. centre/center បារ. centre (m.)	ចំណុចដែលមានចម្ងាយស្មើទៅនឹងចំណុចត្រូវ គ្នានៃរូបធរណីមាត្រពីរដែលឆ្លុះគ្នា។
១២១- ផ្ចិតរង្វង់ អ. centre of a circle បារ. centre d' un cercle (m.)	ចំណុចមួយដែលគ្រប់ចំណុចទាំងអស់នៃរង្វង់ ស្ថិតនៅស្មើចម្ងាយពីចំណុចនោះ។
១២២- ផ្ចិតស្វី អ. centre of the sphere បារ. centre de la sphère (m.)	ចំណុចកណ្តាលដែលស្ថិតនៅចម្ងាយដូចគ្នាពី ចំណុចទាំងអស់នៃស្វីមួយ។


១២៣- ផ្នែកនិម្មិត អ. imaginary part បារ. partie imaginaire (f.)	ផ្នែកជាមេគុណនៃ i នៅក្នុងចំនួន ឬអនុគមន៍ កុំផ្លិច។ បើ $z = x + iy$ នោះផ្នែកនិម្មិតនៃ z តាងដោយ $\text{Im}(z) = y$ ។
១២៤-ផ្ទៃក្រឡា អ. area បារ. aire (f.)	ទំហំផ្ទៃមួយដែលមានខ្នាតគិតជាការ៉េ។
១២៥- ផ្នែកពិត អ. real part បារ. vraie partie (f.)	ផ្នែកនៃចំនួនឬអនុគមន៍កុំផ្លិចដែលមិនមែនជា មេគុណនៃ i ។ បើ $z = x + iy$ នោះផ្នែកពិតនៃ z តាងដោយ $\text{Re}(z) = x$ ។
១២៦- ពហុកោណ អ. polygon បារ. polygone (m.)	រូបធរណីមាត្រមួយដែលខណ្ឌដោយបន្ទាត់ ជាច្រើន ដូចជា ត្រីកោណ ចតុកោណ បញ្ចកោណ ឆកោណ ។ល។
១២៧- ពហុកោណ និយ័ត អ. regular polygon បារ. polygone régulier (m.)	ពហុកោណដែលមានជ្រុងទាំងអស់ប្រវែងស្មើគ្នា និងមុំក្នុងទាំងអស់មានរង្វាស់ស្មើគ្នា។
១២៨- ពហុគុណ អ. multiple បារ. multiple (m.)	ចំនួនណាមួយដែលជាផលគុណនៃច្រើនចំនួន។ ឧទាហរណ៍ ចំនួន 15 ជាពហុគុណនៃចំនួន 5។

១២៩- ពហុធា អ. polynomial / multinomial បារ. polynôme (m.)	- កន្សោមពីជគណិតមានផលបូកតួជាច្រើនដែលតួនីមួយៗ គឺជាផលគុណនៃចំនួនថេរមួយ និងអថេរមួយឬច្រើន។ បើសិនជាមានអថេរ x មួយនោះទម្រង់ទូទៅ កំណត់ដោយ $a_0 + a_1x + a_2x^2 + \dots + a_nx^n$ ដែល a_i ជាចំនួនថេរ ($i = 0,1,2,3,\dots,n$)។ - កន្សោមពីជគណិតដែលមានផលបូកនៃពីរតួឬច្រើនតួ។ ឧទាហរណ៍ $x^2 - 4$, $x^2 - 2xy + y^2$, $4x^3 - 5xy - 4$, $7x^2y + zt + 45y^5$ ជាពហុធា។
១៣០- ពហុមុខ អ. polyhedron បារ. polyèdre (m.)	រូបសណ្ឋានអង្គធាតុរឹងមួយខណ្ឌដោយមុខជាច្រើនដែលមុខនីមួយៗជាពហុកោណ។
១៣១-ពហុមុខនិយ័ត អ. regular polyhedron បារ. polyèdre régulier (m.)	ពហុមុខដែលមានមុខទាំងអស់ជាពហុកោណនិយ័តប៉ុនៗគ្នា។
១៣២- ពី/ផាយ អ. pi បារ. pi (m.)	និមិត្តសញ្ញា π មានតម្លៃប្រហែល 3,14159។
១៣៣- ព្រឹត្តិការណ៍ អ. event បារ. évènement (m.)	លទ្ធផលនៃការសាកល្បង ឬ ពិសោធន៍អ្វីមួយនៅក្នុងប្រូបាប៊ីលីតេ។

១៣៤- ភាគបែង អ. denominator បារ. dénominateur (m.)	ផ្នែកខាងក្រោមរបស់ប្រភាគ។ ឧទាហរណ៍ ប្រភាគ $\frac{5}{7}$ ឬ $5/7$ មាន 7 ជា ភាគបែង។
១៣៥- ភាគយក អ. numerator បារ. numérateur (m.)	ផ្នែកខាងលើរបស់ប្រភាគ។ ឧទាហរណ៍ ប្រភាគ $\frac{8}{9}$ ឬ $8/9$ មាន 8 ជា ភាគយក។
១៣៦- ភាគរយ អ. per cent បារ. pour cent (m.)	- ភាគរយតាងដោយនិមិត្តសញ្ញា « % »។ ឧទាហរណ៍ 1% (មួយភាគរយ)។
១៣៧- មុំ អ. angle បារ. angle (m.)	រូបធរណីមាត្របង្កើតដោយបន្ទាត់ពីរ អង្កត់ពីរ ឬ កន្លះបន្ទាត់ពីរដែលគូសចេញពីចំណុចរួមមួយ ឬ ផ្នែកនៃលំហដែលបង្កើតដោយប្លង់ពីរកាត់គ្នា។ 
១៣៨- មុំកែង អ. right angle បារ. angle droit (m.)	មុំដែលបង្កើតដោយបន្ទាត់ពីរកែងគ្នាមានរង្វាស់ ស្មើ 90 ជីក្រេ។ (90 ជីក្រេ = 100 ក្រាដ = $\frac{\pi}{2}$ រ៉ាដ្យង់)។

១៣៩- មុំជាប់ អ. adjacent angles បារ. angles adjacents (m.)	មុំពីរដែលមានកំពូលនិងជ្រុងមួយរួមគ្នា។ ឧទាហរណ៍ ក្នុងរូប $\angle MON$ និង $\angle NOP$ ជាមុំជាប់គ្នា។ 
១៤០- មុំទល់កំពូល អ. opposite angles បារ. angles opposés par le sommet (m.)	មុំពីរបង្កើតដោយបន្ទាត់ពីរប្រសព្វគ្នាមានចំណុចកំពូលរួម។
១៤១- មុំបំពេញ អ. complementary angle បារ. angle complémentaire (m.)	មុំមួយក្នុងចំណោមមុំពីរដែលមានផលបូកស្មើ 90 ដឺក្រេ។ ឧទាហរណ៍ ក្នុងរូប $\angle XOY$ និង $\angle YOZ$ ជាមុំបំពេញ។ 
១៤២- មុំបន្ថែម អ. supplementary angle	មុំមួយក្នុងចំណោមមុំពីរដែលមានផលបូកស្មើ 180 ដឺក្រេ។ ឧទាហរណ៍ $\angle MON$ និង $\angle NOP$ ជា


បារ. angle supplémentaire (m.)	មុំបន្ថែមដែលបង្ហាញក្នុងរូប។ 
១៤៣- មុំផ្ចិត អ. central angle បារ. angle au centre (m.)	មុំមានកំពូលនៅត្រង់ផ្ចិតនៃរង្វង់។
១៤៤- មុំរាប អ. straight angle បារ. angle plat (m.)	មុំមានរង្វាស់ស្មើនឹង 180 ជ៊ីក្រេ។ ឧទាហរណ៍ ក្នុងរូប $\angle XOX'$ ជាមុំរាប។ 
១៤៥- មុំស្រួច អ. acute angle បារ. angle aigu (m.)	មុំមានរង្វាស់ចន្លោះពី 0 ជ៊ីក្រេ និង 90 ជ៊ីក្រេ។
១៤៦- មុំទាល អ. obtuse angle បារ. angle obtus (m.)	មុំមានរង្វាស់ចន្លោះពី 90 ជ៊ីក្រេ និង 180 ជ៊ីក្រេ។

១៤៧- មិល្លី- អ. milli- បារ. milli-	បុព្វបទនៃខ្នាតដែលមានតម្លៃស្មើ $10^{-3} = \frac{1}{1000}$ ឯកតា ហើយ មាននិមិត្តសញ្ញា «m» ។ ឧទាហរណ៍ បើខ្នាតជាម៉ែត្រ ១មិល្លីម៉ែត្រ $(1\text{mm}) = \frac{1}{1000}$ ម៉ែត្រ $(\frac{1}{1000}\text{m})$ ។
១៤៨- ម៉ូឌុល (ចំនួនកុំផ្លិច) អ. modulus បារ. module (m.)	ប្រវែងអង្កត់ពីគល់តម្រុយទៅចំណុចតាងឱ្យចំនួនកុំផ្លិច។
១៤៩- ម៉ែត្រគូប អ. cubic meter បារ. mètre cube (m.)	ខ្នាតសម្គាល់មាឌឬចំណុះស្មើនឹងត្រីគុណនៃម៉ែត្រ។ ម៉ែត្រគូប សរសេរកាត់ ម ^៣ (m ³) ។ ១ម ^៣ = ១០ ^៣ ដម ^៣ = ១០ ^៦ សម ^៣ ។
១៥០- វ៉ង់ / រ៉ង់ អ. range បារ. rang (m.)	(ស្ថិតិវិទ្យា) ផលសងរវាងតម្លៃខ្ពស់បំផុតនិងតម្លៃទាបបំផុតនៃទិន្នន័យ។
១៥១- រង្វង់ អ. circle បារ. cercle (m.)	សំណុំចំណុចទាំងអស់នៅក្នុងប្លង់មួយដែលមានចម្ងាយថេរពីចំណុចនឹងមួយនៃប្លង់នោះ។ 


១៥២- រង្វង់ត្រី - កោណមាត្រ អ. trigonometry circle បារ. cercle trigo- nométrique (m.)	រង្វង់មានរង្វាស់កាំស្មើមួយឯកតាដែលគេសិក្សា ពីទំនាក់ទំនងមុំជាមួយនឹងជ្រុងរបស់ត្រីកោណ- មាត្រក្នុងរង្វង់នេះ។
១៥៣- រង្វាស់មុំ អ. angular measure បារ. mesure de l'angle (f.)	ខ្នាតដែលប្រើប្រាស់សម្រាប់វាស់មុំ គិតជាដឺក្រេ ក្រាដ ឬ រ៉ាដ្យង់។
១៥៤- រ៉ាដ្យង់ អ. radian បារ. radian (m.)	ខ្នាតនៃរង្វាស់មុំមាននិមិត្តសញ្ញា «rad »។ ឧទាហរណ៍ មុំកែងមានរង្វាស់ $\frac{\pi}{2}$ rad។
១៥៥- វ៉ារ្យង់ អ. variance បារ. variance (f.)	១- រង្វាស់មួយនៃរបាយក្នុងស្ថិតិវិទ្យាដែលជា មធ្យមភាគនៃផលសងការ៉េរវាងតម្លៃអង្កេតនិង មធ្យមរបស់វា។ វ៉ារ្យង់គឺរង្វាស់ដែលតាងដោយ s^2 និង វ៉ារ្យង់ស្ថិតិសាកលដែលតាងដោយ σ^2 ។ ២- រង្វាស់មួយតាងដោយ $\text{Var}(X)$ ឬ $V(X)$ ដែលជាសង្ខេបគណិតនៃគម្លាតការ៉េ រវាងអថេរចៃដន្យ X និងសង្ខេបគណិត $E(X)$



	របស់វាដែលកំណត់ដោយសមីការ $\text{Var}(X) = E[(X - E(X))^2] \text{ ។}$
១៥៦- វិធីគុណ អ. multiplication បារ. multiplication (f.)	ប្រមាណវិធីឬដំណើរការនៃការរកផលគុណនៃ ពីរចំនួនឬច្រើនចំនួនដែលតាងដោយនិមិត្តសញ្ញា « × » ឬ « · » ។ ឧទាហរណ៍ 4×3, $ab = a \times b = a \cdot b$ ។
១៥៧- វិធីចែក អ. division បារ. division (f.)	ប្រមាណវិធីឬដំណើរការនៃការរកផលចែកនៃពីរ ចំនួនឬច្រើនចំនួនដែលតាងដោយនិមិត្តសញ្ញា « ÷ » , « — » , « / » ។ ឧទាហរណ៍ $15/3 = 5$ ដែល 15 ជាតំណាងចែក, 3 ជាតួចែក និង 5 ជាផលចែក។
១៥៨- វិធីដក អ. subtraction បារ. soustraction (f.)	ប្រមាណវិធីឬដំណើរការនៃការរកផលដកនៃ ពីរចំនួនឬច្រើនចំនួនដែលតាងដោយនិមិត្ត- សញ្ញា « - » ។
១៥៩- វិធីបូក អ. addition បារ. addition (f.)	ប្រមាណវិធីឬដំណើរការនៃការរកផលបូកនៃពីរ ចំនួនឬច្រើនចំនួនដែលតាងដោយនិមិត្តសញ្ញា « + » ។
១៦០- សង់ទី- អ. centi- បារ. centi-	បុព្វបទនៃខ្នាតដែលមានតម្លៃស្មើ $10^{-2} = \frac{1}{100}$ ឯកតា ហើយ មាននិមិត្តសញ្ញា «c» ។

	ឧទាហរណ៍ បើខ្នាតជាម៉ែត្រ ១សង់ទីម៉ែត្រ (1cm) = $\frac{1}{100}$ ម៉ែត្រ ($\frac{1}{100}$ m)។
១៦១- សង្ឃឹមគណិត អ. expected value, mathematical expectation បារ. espérance mathématique (f.)	តម្លៃដែលបូករបស់ផលគុណនៃតម្លៃអថេរចៃដន្យ នឹងតម្លៃប្រូបាប៊ីលីតេរបស់វាដែលតាងដោយ និមិត្តសញ្ញា E(X) ឬ μ ។
១៦២- សត្តកោណ អ. heptagon បារ. heptagone (m.)	ពហុកោណដែលមានជ្រុងប្រាំពីរ។
១៦៣- សត្តកោណ និយ័ត អ. regular heptagon បារ. heptagone régulier (m.)	សត្តកោណដែលមានប្រវែងជ្រុងទាំងប្រាំពីរ ស្មើគ្នានិងមុំក្នុងទាំងអស់មានរង្វាស់ស្មើគ្នា។
១៦៤- សមាមាត្រ អ. proportion បារ. proportion (f.)	សមីការមួយបង្ហាញពីផលធៀបដែលសមមូល នឹងគ្នា ហើយដែលមានទម្រង់ទូទៅ $\frac{a}{b} = \frac{c}{d}$ ឬ $a : b = c : d$ ។ ឧទាហរណ៍ $\frac{1}{2} = \frac{2}{4}$ ។
១៦៥- ស៊ីឡាំង អ. cylinder	អង្គធាតុរឹងមានរាងជាបំពង់ដែលបាតទាំងពីរ របស់វាជារង្វង់ប៉ុនគ្នា ហើយស្របគ្នា។

បារ. cylindre (m.)	
១៦៦- សីមីក្រុម អ. semi-group បារ. demi-groupe (m.)	សំណុំមួយដែលមានតែលក្ខណៈផ្គុំចំពោះប្រមាណវិធីទ្វេធាតុ។
១៦៧- សំណុំ អ. set បារ. ensemble (m.)	បណ្តុំនៃវត្ថុដែលកំណត់ដោយលក្ខខណ្ឌជាក់លាក់។ វត្ថុនីមួយៗនៃសំណុំហៅថា ធាតុនៃសំណុំ។ ឧទាហរណ៍ ១- សំណុំនៃចំនួន 4, 5, 7 និង 8 ។ គេតាងដោយ {4, 5, 7, 8} ។ ២- សំណុំនៃថ្ងៃប្រចាំសប្តាហ៍។ គេតាងដោយ {ចន្ទ, អង្គារ, ពុធ, ព្រហស្បតិ៍, សុក្រ, សៅរ៍, អាទិត្យ} ។
១៦៨- សំណុំរង អ. subset បារ. sous-ensemble (m.)	សំណុំដែលធាតុទាំងអស់របស់វាជាធាតុនៃសំណុំមួយទៀត។ ឧទាហរណ៍ សំណុំ { 5, 7, 8 } ជាសំណុំរងនៃសំណុំ {4, 5, 7, 8} ។


១៦៩- សំណុំទទេ អ. empty set / null set បារ. ensemble vide (m.)	សំណុំដែលគ្មានធាតុ ហើយ គេតាងដោយ $\emptyset$ ឬ $\{ \}$ ។
១៧០- សំណុំរាប់អស់ អ. finite set បារ. ensemble fini (m.)	សំណុំដែលមានចំនួនធាតុ ជាចំនួនកំណត់។ ឧទាហរណ៍ សំណុំ $A = \{ 1, 2, 3, 4, 5, 6, 7 \}$ ជាសំណុំរាប់អស់។
១៧១- សំណុំរូបភាព អ. range / image បារ. image (f.)	សំណុំតម្លៃ $y = f(x)$ ចំពោះគ្រប់ x នៅលើ ដែនកំណត់ D នៃអនុគមន៍ f និង តាងដោយ I ឬ $\text{Im}(f)$ ឬ $\text{Im } f$ ។ ឧទាហរណ៍ សំណុំរូបភាពនៃអនុគមន៍ $y = f(x) = -2x + 3 \ (x \geq 1)$ គឺ $I = \{ y / y \leq 1 \} = (-\infty, 1] \quad \text{។}$
១៧២- សំណុំអនន្ត អ. infinite set បារ. ensemble infini (m.)	សំណុំដែលមានចំនួនធាតុច្រើនមិនអាចកំណត់ បាន។ ឧទាហរណ៍ សំណុំ $B = \{ 1, 2, 3, 4, 5, 6, 7, \dots \}$ ជាសំណុំអនន្ត។
១៧៣- ស្ថិតិសាកល អ. population បារ. population (f.)	សំណុំនៃតម្លៃអង្កេតទាំងអស់ដែលគេលើកយក មកសិក្សាតាមបែបស្ថិតិ មានដូចជា ក្រុមមនុស្ស សត្វ រុក្ខជាតិ វត្ថុ...។

១៧៤- ស្វែ អ. sphere បារ. sphère (f.)	ផ្ទៃបិទជិតដែលគ្របដណ្តប់នៃផ្ទៃ ស្ថិតនៅលើ ចម្ងាយពីចំណុចកំណត់មួយ (ផ្ចិតរបស់វា) ។ 
១៧៥- ហិកតូ- អ. hecto- បារ. hecto-	បុព្វបទនៃខ្នាតដែលមានតម្លៃស្មើ ១០០ ឯកតា ហើយ មាននិមិត្តសញ្ញា «h» ។ ឧទាហរណ៍ បើខ្នាតជាក្រាម ១ហិកតូក្រាម (1hg) ស្មើនឹង ១០០ក្រាម (100g) ។
១៧៦- អង្កត់ត្រង់ អ. line segment បារ. segment de droite (m.)	ផ្នែកនៃបន្ទាត់មួយដែលស្ថិតនៅចន្លោះចំណុច ពីរនៅលើបន្ទាត់នោះ (ក្នុងករណីខ្លះដោយរួម បញ្ចូលចំណុចទាំងពីរផង) ។
១៧៧- អង្កត់ធ្នូ អ. chord បារ. corde (f.)	អង្កត់មួយដែលភ្ជាប់ចំណុចពីរនៅលើខ្សែកោង។

	 AB EF និង CD ជាអង្កត់ធ្នូ។ CD ជាអង្កត់ផ្ចិត។ ចំណុច O ជាផ្ចិតរង្វង់។
១៧៨- អង្កត់ផ្ចិត អ. diameter បារ. diamètre (m.)	អង្កត់ធ្នូដែលកាត់ផ្ចិតនៃរង្វង់ឬស្វ័យមួយ។ ឧទាហរណ៍ ក្នុងរូបខាងលើ CD ជាអង្កត់ផ្ចិតនៃរង្វង់ ហើយ រូបខាងក្រោម CD ជាអង្កត់ផ្ចិតនៃស្វ័យ។ 
១៧៩- អដ្ឋកោណ អ. octagon បារ. octogone (m.)	ពហុកោណដែលមានជ្រុងប្រាំបី។
១៨០- អដ្ឋកោណនិយ័ត អ. regular octagone បារ. octogone régulier (m.)	អដ្ឋកោណដែលមានប្រវែងជ្រុងទាំងប្រាំបីស្មើគ្នានិងមុំក្នុងទាំងអស់មានរង្វាស់ស្មើគ្នា។

១៨១- អត្រា អ. rate បារ. taux (m.)	ផលធៀបមួយដែលប្រៀបធៀបឯកតាពីរផ្សេងគ្នា។ ឧទាហរណ៍ អត្រា៦០គឺឡើងម៉ែត្រក្នុងមួយម៉ោង។
១៨២- អថេរ អ. variable បារ. variable (f.)	និមិត្តសញ្ញាដែលតាងឱ្យបរិមាណឬតម្លៃមិនស្គាល់។
១៨៣- អថេរចៃដន្យ អ. random variable បារ. variable aléatoire (f.)	(ស្ថិតិវិទ្យា) អថេរដែលអាចទទួលបានតម្លៃតែមួយគត់ពីលទ្ធផលពិសោធន៍នីមួយៗដែលតម្លៃនេះពុំអាចកំណត់ជាមុនបាន។
១៨៤- អថេរចៃដន្យជាប់ អ. continuous random variable បារ. variable aléatoire continue (f.)	(ស្ថិតិវិទ្យា) អថេរចៃដន្យដែលមានតម្លៃនៅក្នុងចន្លោះណាមួយ។
១៨៥- អថេរចៃដន្យជាប់ អ. discrete random variable បារ. variable aléatoire discrète (f.)	(ស្ថិតិវិទ្យា) អថេរចៃដន្យដែលមានតម្លៃដាច់ៗពីគ្នាពីមួយទៅមួយ។

១៨៦- អនុគមន៍ អ. function បារ. fonction (f.)	ទំនាក់ទំនង f ភ្ជាប់ធាតុនីមួយៗនៃសំណុំ A ទៅនឹងធាតុតែមួយគត់នៃសំណុំ B ។ គេកំណត់សរសេរ $f : A \rightarrow B$ $x \mapsto y = f(x)$ ក្នុងនោះ A ជាសំណុំដើមមិនទទេ និង x ជាធាតុដើម ហើយ B ជាសំណុំចុងមិនទទេ និង y ជារូបភាពនៃ x តាមអនុគមន៍ f ។ ឧទាហរណ៍ ទំនាក់ទំនង $y = f(x) = 2x$ ពីសំណុំ $A = \{0, 1, 2, 3, 4\}$ ទៅសំណុំ $B = \{0, 2, 4, 6, 8\}$ ជាអនុគមន៍មួយ។
១៨៧- អនុគមន៍លេខ អ. real function/ real-valued function បារ. fonction numérique (f.)	អនុគមន៍ដែលមាន $\mathbb{R}$ ($\mathbb{R}$ តាងសំណុំនៃចំនួនពិត) ជាសំណុំចុង។ ឧទាហរណ៍ $f(x) = 3x^3 - 2x + 5$ ជាអនុគមន៍លេខនៃអថេរចំនួនពិត។
១៨៨- អនុគមន៍គូ អ. even function បារ. fonction paire (f.)	អនុគមន៍ $y = f(x)$ ដែលផ្ទៀងផ្ទាត់លក្ខណៈ $f(-x) = f(x)$ ចំពោះគ្រប់ $x \in D$ ($\forall x \in D$) ដែល D តាងឱ្យដែនកំណត់នៃអនុគមន៍ f ។ ក្រាហ្វនៃអនុគមន៍នេះឆ្លុះគ្នាជៀបនឹងអ័ក្ស y ។ ឧទាហរណ៍ $y = x^2$ និង $y = \cos x$ ជាអនុគមន៍គូ។ ក្រាហ្វនៃអនុគមន៍ $y = x^2$ បានបង្ហាញក្នុង

	រូបខាងក្រោម។  $y = f(x)$
១៨៩- អនុគមន៍សេស អ. odd function បារ. fonction impaire (f.)	អនុគមន៍ដែលផ្ទៀងផ្ទាត់លក្ខណៈ: $f(-x) = -f(x)$ ចំពោះគ្រប់ $x \in D$ ដែល D តាងឱ្យដែនកំណត់នៃអនុគមន៍ f ។ ឧទាហរណ៍ $f(x) = x^3$, $f(x) = \sin x$ និង $f(x) = x^7$ សុទ្ធតែជាអនុគមន៍សេស។
១៩០- អនុគមន៍ជាប់ អ. continuous function បារ. fonction continue (f.)	អនុគមន៍ $f(x)$ ដែលជាប់ត្រង់ចំណុច $x = a$ បើ - $f(a)$ មានតម្លៃកំណត់ - $f(x)$ មានលីមីត កាលណា x ខិតទៅរក a - លីមីត $f(x)$ កាលណា x ខិតទៅរក a មានតម្លៃស្មើនឹង $f(a)$ ។
១៩១- អនុគមន៍ព្រីមីទីវ អ. primitive function បារ. fonction primitive (f.)	អនុគមន៍ $F(x)$ ដែលមានដេរីវេ $F'(x) = f(x)$ ។ ឧទាហរណ៍ $F(x) = \frac{1}{2}x^2 + 5$ ជាអនុគមន៍ព្រីមីទីវនៃ $f(x) = x$ ។

១៩២- អនុគមន៍ត្រីកោណមាត្រ អ. trigonometric function បារ. fonction de trigonométrie (f.)	អនុគមន៍នៃមុំដែលកំណត់ជាផលធៀបជ្រុងត្រីកោណកែង។ អនុគមន៍ត្រីកោណមាត្រមានស៊ីនុស, កូស៊ីនុស, សេកង់, កូសេកង់, តង់ហ្សង់ និង កូតង់ហ្សង់។
១៩៣- អនុគមន៍វិភាគ អ. analytic function បារ. fonction analytique (f.)	អនុគមន៍អប្បបរមាកុំផ្លិចដែលមានដេរីវេ និងជាអនុគមន៍ដេរីវេជាប់។
១៩៤- អាកុយម៉ង់ (ចំនួនកុំផ្លិច) អ. argument បារ. argument (m.)	មុំដែលផ្គុំឡើងរវាងអ័ក្សអាប់ស៊ីសនិងអង្កត់ភ្ជាប់ពីគល់តម្រុយទៅចំណុចតាងឱ្យចំនួនកុំផ្លិច។
១៩៥- អាណូត អ. anode បារ. anode(f.)	ប៉ូលវិជ្ជមាន ឬ អេឡិចត្រូតនៃគ្រឿងអគ្គិសនីមួយ។
១៩៦- ឯកតានិម្មិត អ. imaginary unit បារ. unité imaginaire (f.)	ចំនួនប្រឌិត i ដែលសន្មតថា $i^2 = -1$ ។
១៩៧- ឯកធា អ. monomial បារ. monôme(m.)	ពហុធាដែលមានមួយតួ។ ឧទាហរណ៍ $y, 5ac, 10ax^2$ ជាឯកធា។

២- បច្ចេកសព្ទបច្ចេកវិទ្យា(កុំព្យូទ័រ)

១- កណ្តុរ អ. mouse បារ. souris (f.)	ឧបករណ៍តូចមួយដែលចល័តលើផ្ទៃរាបដើម្បីត្រួតពិនិត្យទីតាំងនៃសញ្ញាចង្អុលនៅលើអេក្រង់។
២- កម្មវិធី អ. application / application software / program បារ. application (f.) / programme (m.)	សុសវ័រសម្រាប់បញ្ជាកុំព្យូទ័របំពេញការងារដូចជា កម្មវិធីវាយអត្ថបទ កម្មវិធីគូររូប កម្មវិធីគ្រប់គ្រងមូលទិន្នន័យ។ល។
៣- កាត អ. card បារ. carte (f.)	- អត្ថន័យទីមួយ ៖ បន្ទះឬបណ្តុំដែលអាចឱ្យមានទំនាក់ទំនងជាមួយនឹងឧបករណ៍មួយ។ ឧ. កាតសំឡេង កាតបណ្តាញ។ - អត្ថន័យទីពីរ ៖ បន្ទះសៀគ្វីអគ្គិសនីមួយដែលស៊ីកទៅក្នុងផ្នែកមួយនៃកុំព្យូទ័រ។
៤- កាត់ អ. cut បារ. couper	- ប្តូរឯកសារ ផ្នែកខ្លះនៃអត្ថបទ រូបភាព ព័ត៌មាន ឬ កិច្ចការណាមួយពីកន្លែងមួយទៅកន្លែងមួយទៀត។ - លុបឯកសារ ផ្នែកខ្លះនៃអត្ថបទ រូបភាព ព័ត៌មាន ឬ កិច្ចការណាមួយ ប៉ុន្តែ អាចយកមកបង្ហាញឡើងវិញបាន។

៥- កាតពន្លឺន អ. accelerator card បារ. carte accélératrice (f.)	កាតសម្រាប់ពន្លឺនដំណើរការកុំព្យូទ័រឱ្យបានលឿនជាងមុន។
៦- កាណាល់ អ. channel បារ. canal (m.)	១- គន្លងឬស្រូវចម្រើនត្រូវម៉ាញ៉េទិកដែលគេរៀបចំសម្រាប់ប្រើ ក្នុងលក្ខណៈពិសេសណាមួយ។ ២- ស្រទាប់មួយនៃរូបភាពដែលគេអាចប្រើដោយឡែក ឬ ប្រើសម្រាប់បង្កើតអ្វីដែលគេចង់បាន។
៧- កាណាល់កូដសម្ងាត់ អ. encrypted channel បារ. canal encrypté (m.)	កាណាល់នៃកុំព្យូទ័រដែលកូដសម្ងាត់ព័ត៌មានឆ្លងកាត់រវាងឧបករណ៍ពីរ។
៨- កាណាល់ទិន្នន័យ អ. data channel បារ. canal (m.) de données (f.)	កាណាល់នៃកុំព្យូទ័រដែលប្រើនៅពេលបញ្ជូនទិន្នន័យពីឧបករណ៍មួយទៅឧបករណ៍មួយទៀត។
៩- ការបញ្ឈប់/ ការបោះបង់ (អាប៊ីត)	ពាក្យឬមុខងារប្រើសម្រាប់បញ្ជាក់ពីការបញ្ចប់នូវកម្មវិធី ដំណើរការអ្វីមួយដែលកំពុងធ្វើ។

អ. abort បារ. abandon (m.)	
១០- ការប៉ះទង្គិច អ. collision បារ. collision (f.)	ការប្រជ្រៀតគ្នានៃសញ្ញាពីរប្រើនៅក្នុងបណ្តាញមួយ ដែលអាចធ្វើឱ្យទិន្នន័យមានភាពល្អឺងឬបាត់បង់។
១១- ការពន្លឺន / សំទុះ អ. acceleration បារ. accélération (f.)	ការធ្វើឱ្យស្ទុះលឿន។
១២- កូដ អ. code បារ. code (m.)	ប្រព័ន្ធពាក្យ លេខ សញ្ញា អក្សរ ទាំងសម្ងាត់ទាំងចំហ ដែលគេប្រើសម្រាប់តាងឱ្យសារឬពាក្យគន្លឹះមួយក្នុងទម្រង់ខ្លីសមស្រប។
១៣- កូដការ អ. encodement	ការបំប្លែងទិន្នន័យដែលបានបញ្ចូល (ដូចជា អក្សរសញ្ញា ពាក្យបញ្ជា) ទៅជា កូដ ឬ ទៅក្នុងទម្រង់ជាលេខ (១ ឬ ០) ដែលអាចស្គាល់បាន ដោយកុំព្យូទ័រ។
១៤- កូដវិទ្យា អ. cryptography	ការសិក្សាពីវិធីបំប្លែងទិន្នន័យទៅជាកូដ។
១៥- កូដនីយកម្ម អ. encryption	ការបំប្លែងព័ត៌មានឬទិន្នន័យទៅជាកូដពិសេសណាមួយដែលគេមិនអាចយល់ឬប្រើប្រាស់បាន។
១៦- កូដិក	គ្រឿងអេឡិចត្រូនិកមួយដែលបំប្លែងឬបង្រួម

អ. codec: coder-decoder	សញ្ញានៃសំឡេងឬរូបភាពឱ្យតូច មុននឹងបញ្ជូនតាមប្រព័ន្ធទូរគមនាគមន៍។ សញ្ញាទាំងនេះត្រូវបានពន្លាមកទ្រង់ទ្រាយដើមវិញនៅឯឧបករណ៍ទទួល។
១៧- កែសម្រួល អ. edit បារ. éditer	ផ្លាស់ប្តូរ កែតម្រូវ ឬ កែប្រែអ្វីមួយ (ឃ្លាឬក៏សុសវែរ...)។
១៨- កុំព្យូទ័រ អ. computer, បារ. ordinateur (m.)	ម៉ាស៊ីនអេឡិចត្រូនិកមួយបែបដែលអាចបញ្ចូលរក្សាទុក គណនា វិភាគ ធ្វើសេចក្តីសម្រេច និងទាញយកទិន្នន័យ។
១៩- ក្តារ / បិត អ. board	បន្ទះរូបធាតុមិនចម្លងអគ្គិសនីមួយដែលផ្ទុកសៀគ្វីនៅផ្នែកម្ខាងឬផ្នែកទាំងសងខាង។
២០- ក្តារចុច/ ឃីប៊ីត អ. keyboard បារ. clavier (m.)	ឧបករណ៍ដែលកើតចេញពីបណ្តុំឆ្មុចរបស់ឧបករណ៍ភ្លេង អង្គុលីលេខ ឬ កុំព្យូទ័រដែលអ្នកប្រើប្រាស់បញ្ជាឬចុច។
២១- ក្តារមេ / មេប៊ីត អ. motherboard/ fatherboard/ mainboard បារ. carte mère (f.)	បន្ទះដ៏សំខាន់នៃកុំព្យូទ័រដែលជាកន្លែងផ្ទុកខួរក្បាលកុំព្យូទ័រ កាតមេម៉ូរីផ្សេងៗ ឈីបសំខាន់ៗ និង ឧបករណ៍អេឡិចត្រូនិកដែលផ្តល់មុខងារដល់កុំព្យូទ័រ។

២២- ក្រាហ្វ / ក្រាប អ. graph	សម្ព័ន្ធវត្ថុដែលកើតចេញពីចំណុចកំពូលមួយទៅចំណុចកំពូលមួយទៀតនិងខ្សែដែលភ្ជាប់កំពូលចូលគ្នា។
២៣- ក្រាហ្វិក អ. graphics	ទម្រង់ រូបភាព បន្ទាត់ ដែលគេអាចបង្ហាញលើអេក្រង់ បោះពុម្ពក្នុងទម្រង់ជារូបភាព ឬ សញ្ញា។
២៤- ក្លក អ. clock បារ. horloge (f.)	គ្រឿងមួយដែលបង្កើតសញ្ញាទៀងទាត់និងច្បាស់លាស់ ដើម្បីប្រើប្រាស់ក្នុងគោលបំណងអ្វីមួយដូចជាការកំណត់ពេលវេលា។
២៥- ក្លន អ. clone បារ. clone (m.)	កុំព្យូទ័រមួយដែលត្រូវបានចម្លងចេញពីកុំព្យូទ័រដើមតែដំណើរការដូចគ្នាបេះបិទ។
២៦- ខ្សែកាប អ. cable បារ. câble (m.)	បណ្តុំសរសៃខ្សែដែលដាក់នៅក្នុងបំពង់ការពារមួយ។
២៧- ខ្សែទិន្នន័យ អ. data stream បារ. flux (m.) de données (f.)	ទិន្នន័យដែលបញ្ជូនបន្តគ្នាម្តងមួយបែបម្តងមួយបែប។
២៨- គណនី អ. account បារ. compte (m.)	ការអនុញ្ញាតប្រើប្រាស់កុំព្យូទ័រឬសេវាកុំព្យូទ័រដោយមានអត្តនាមនិងកំណត់ត្រាចាំបាច់ផ្សេងៗទៀតដែលជួយដល់ការតាមដានអ្នកប្រើប្រាស់។

២៩- គណនីកម្ម អ. accounting បារ. comptabilité (f.)	ការតាមដានសកម្មភាពអ្នកប្រើបណ្តាញ ក្នុង អំឡុងពេលភ្ជាប់រួមមានរយៈពេលនៃការប្រើ ចំនួនទិន្នន័យផ្លាស់ប្តូរ និង សេវា ។ល។
៣០- គមនាគមន៍ អ. communication បារ. communication (f.)	ការបញ្ជូនឬប្តូរព័ត៌មានទៅវិញទៅមក ពី ឧបករណ៍មួយទៅឧបករណ៍មួយ។
៣១- គមនាគមន៍ ទិន្នន័យ អ. data commu- nication បារ. communication de données (f.)	គមនាគមន៍ដែលសម្គាល់លើការបញ្ជូន ទិន្នន័យជាលក្ខណៈឌីជីថល។
៣២- គីឡូបៃ អ. kilobyte បារ. kilo-octet (m.)	ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើ នឹង ១០២៤បៃ។ ជាទូទៅ ក្នុងការនិយាយ គេ កំណត់យកមួយគីឡូបៃ ស្មើនឹង ១០០០បៃ ហើយ អក្សរកាត់ គឺ KB។
៣៣- គីឡូប៊ីត អ. kilobit បារ. kilobit (m.)	ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រ ដែលស្មើ នឹង ១០២៤ ប៊ីត។ ជាទូទៅ ក្នុងការនិយាយ គេ កំណត់យក១គីឡូប៊ីតស្មើនឹង១០០០ប៊ីត ហើយ អក្សរកាត់ គឺ Kb ឬ Kbit។

៣៤- គូសបន្ទាត់ ពីក្រោម អ. underline បារ. souligner	ដឹកបន្ទាត់ពីក្រោមអក្សរដែលបន្ទាត់ទាំងនោះ អាចជាបន្ទាត់ទោលឬច្រើន។
៣៥- គេហទំព័រ អ. homepage / home page	ទំព័រដំបូងដែលគេឃើញនៅពេលបើកមើល អាសយដ្ឋានទំព័រវេប។
៣៦- តំនូសតាង អ. graphic បារ. graphique (m.)	តំនូសដែលបង្កើតដោយដំណើរការមួយ ដូចជា ការគូស ការបោះពុម្ព។
៣៧- ចម្លង អ. copy បារ. copier	ផ្ដិតយកផ្នែកខ្លះឬទាំងមូលនៃអត្ថបទ រូបភាព ព័ត៌មាន ឬ ឯកសារណាមួយ ឱ្យដូចគ្នានឹងច្បាប់ ដើម។
៣៨- ចុច អ. click / press បារ. cliquer	សង្កត់ហើយលែងឆ្លុចនៃឧបករណ៍ចង្អុល (ដូចជា កណ្តុរ ប៊ិកចង្អុល...) ដោយមិនផ្លាស់ទី។
៣៩- ចុចផ្ទុន អ. double-click បារ. double-cliquer	សង្កត់ហើយលែងឆ្លុចនៃឧបករណ៍ចង្អុល (ដូចជា កណ្តុរ ប៊ិកចង្អុល...) ពីរដងភ្លាមៗ ដោយមិន ផ្លាស់ទី។
៤០- ឆ្លុច អ. key	គ្រាប់មួយៗនៅលើក្តារចុច។

៤១- ជញ្ជាំងភ្លើង អ. firewall បារ. pare-feu (m.)	ប្រព័ន្ធសុវត្ថិភាព (ហាងវ៉ែរ សុសវ៉ែរ) ដែលត្រួតពិនិត្យលំហូរទិន្នន័យពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀតឬពីបណ្តាញកុំព្យូទ័រមួយទៅបណ្តាញកុំព្យូទ័រមួយទៀត ឬ ពីអ៊ីនធឺណិត ប្រឆាំងនឹងអាក្រក់សេសខុសច្បាប់ពីខាងក្រៅ ឬ ប្រឆាំងនឹងការខូចហាងវ៉ែរ នៅកន្លែងណាមួយ។
៤២- ដឺហ្គាបៃ អ. gigabyte បារ. gigaoctet (m.)	ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤មេហ្គាបៃ។ ជាទូទៅ ក្នុងការនិយាយគេកំណត់យកមួយដឺហ្គាបៃស្មើនឹង ១០០០មេហ្គាបៃ ហើយ អក្សរកាត់ គឺ GB។
៤៣- ដឺហ្គាប៊ីត អ. gigabit បារ. gigabit (m.)	ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង ១០២៤មេហ្គាប៊ីត។ ជាទូទៅ ក្នុងការនិយាយគេកំណត់យក១ដឺហ្គាប៊ីតស្មើនឹង ១០០០មេហ្គាប៊ីត ហើយ អក្សរកាត់ គឺ Gb ឬ Gbit។
៤៤- ជំនួយ អ. help បារ. aide (f.)	អនុគមន៍(បែបជំនួយ), សេចក្តីពន្យល់ណែនាំឬអ្វីៗសម្រាប់សម្រួលការប្រើកម្មវិធី។
៤៥- ជ្រៀង អ. italic បារ. italique (m./ad.)	ន. ប្រភេទតួអក្សរដែលទ្រេតឬផ្ទៀងទៅខាងស្តាំ។ គ. ដែលទ្រេតទៅខាងស្តាំ។

៤៦- ឈីប អ. chip បារ. puce (f.)	ក្រាមស៊ីលីស្យូមស្តើងតូចៗ ដែលនៅលើនោះ មានសៀគ្វីជាច្រើនជាមួយនឹងសមាសភាគ រាប់រយពាន់។
៤៧- ឈីបមេម៉ូរី អ. memory chip បារ. mémoire puce (m.)	ឈីបឬមីក្រូឈីប ដែលអាចដោតចូលទៅក្នុង កុំព្យូទ័រ ដើម្បីផ្តល់ជាមេម៉ូរីបន្ថែម។
៤៨- ឈែត អ. chat បារ. bavardage (m.)	ការសន្ទនាគ្នាលេង ដោយប្រើអក្សរ សំឡេង... តាមរយៈបណ្តាញកុំព្យូទ័រ បណ្តាញសកល ឬ អ៊ីនធឺណិត។
៤៩- ឈ្លាប់ អ. connector បារ. connecteur (m.)	- និមិត្តសញ្ញាមួយដែលតាងឱ្យផ្នែកដាច់ពីគ្នានៃរូប និង កំណត់ទីតាំងដែលត្រូវភ្ជាប់បន្ត។ - ឧបករណ៍ឬគ្រឿងមួយ ដែលត្រូវបានប្រើសម្រាប់ ផ្នែកភ្ជាប់អគ្គិសនីពីរឬច្រើនដទៃផ្សេងៗចូលគ្នា (ឧបករណ៍នៅខាងចុងនៃខ្សែ ដែលដោតទៅក្នុង រន្ធ ឬ អន្តរមុខ ក្នុងគោលបំណងភ្ជាប់ឧបករណ៍ មួយទៅឧបករណ៍មួយទៀត) ។
៥០- ឈ្មោះដែន អ. domain name បារ. nom (m.) du domaine (m.)	នាមឬអាសយដ្ឋានសម្រាប់សម្គាល់ស្ថាប័នក្នុង បណ្តាញអ៊ីនធឺណិត។ ជាទូទៅ មានទម្រង់ Server.Organization.Type ដែលក្នុងនោះ Type សម្គាល់ឱ្យប្រភេទស្ថាប័ន Organization សម្គាល់ ឱ្យឈ្មោះស្ថាប័ន និង Server សម្គាល់ឱ្យសេរ៉ូបករណ៍ របស់ស្ថាប័ន។ ឧទាហរណ៍ក្នុងយូអេស

	http://www.rac-academy.edu.kh ឈ្មោះដែន គឺ rac-academy.edu.kh ឬ www.racacademy.edu.kh ។
៥១- ដាល អ. dial បារ. composer	កិ. បង្កើតតំណភ្ជាប់កុំព្យូទ័រនិងឧបករណ៍ ទូរគមនាគមន៍។ ន. ឧបករណ៍បញ្ចូលទិន្នន័យរបស់កុំព្យូទ័រដែល បង្កលក្ខណៈឱ្យអ្នកប្រើប្រាស់បញ្ចូលតម្លៃប៉ារ៉ា ម៉ែត្រ។ វាជាប្រភេទមួយនៃឧបករណ៍ផ្តល់តម្លៃ ស្តារលែ។
៥២- ជិតក្រាស់ អ. bold បារ. gras	ដែលជិតច្បាស់ក្រាស់លើសពីធម្មតា។
៥៣- ដែន អ. domain បារ. domaine (m.)	១- ក្រុមកុំព្យូទ័រ និង ក្រុមឧបករណ៍ក្នុងបណ្តាញ មួយដែលគ្រប់គ្រងដោយសេរ៉ូបករណ៍ ដែលមាន ច្បាប់និងនីតិវិធីរួម។ ២- សំណុំតម្លៃដែលអាចមានសម្រាប់មូលទិន្នន័យ ដូចជាលេខកូដតំបន់នៃប្រព័ន្ធទូរស័ព្ទ។
៥៤- ជ្រាយ អ. drive បារ. unité (f.) de disques (m.)	ឧបករណ៍មេកានិកម្យ៉ាងសម្រាប់បង្វិលថាស ឬកាស៊ីយ៉េតដើម្បីទាញទិន្នន័យយកទៅប្រើប្រាស់។

៥៥- ឌីជីថល អ. digital បារ. numérique	គ. ដែលទាក់ទងនឹងគ្រឿងដែលតំណាងឱ្យ ទិន្នន័យអំពីទុតជាលេខ។ ន. សញ្ញាដែលតំណាងដោយលេខ។
៥៦- តភ្ជាប់ អ. connect បារ. connecter	ភ្ជាប់របស់ពីរប្រើចូលគ្នា។
៥៧- តម្រឹម អ. align បារ. aligner	រៀបអត្ថបទឱ្យត្រឹមគ្នាខាងឆ្វេង ស្តាំ លើ ក្រោម សងខាង ឬ ចំកណ្តាល។
៥៨- តារាង អ. table បារ. tableau (m.)	បញ្ជីទិន្នន័យតម្រៀបតាមជួរដេកនិងជួរឈរ ភាគច្រើនខណ្ឌដោយក្រឡាបន្ទាត់។
៥៩- តំណ / ការតភ្ជាប់ អ. connection បារ. connexion (f.)	- ចំពោះប្រព័ន្ធតមនាគមន៍ មានន័យថា ផ្លូវមួយ ដែលបានបង្កើតរវាងឧបករណ៍ពីរដើម្បីប្តូរព័ត៌មាន គ្នា។ - ចំពោះភាសាសរសេរកម្មវិធី មានន័យថាយន្តការ មួយ(ពាក្យមួយ) ដែលអាចឱ្យមានអន្តរកម្ម ក្នុង ចំណោមមុខងារ។
៦០- តំណភាព អ. connectivity បារ. connectivité (f.)	- វិធីពិពណ៌នាថា តើឧបករណ៍ពីរប្រើចូលធ្វើការ ជាមួយគ្នាល្អយ៉ាងដូចម្តេច។ - ការផ្តល់បច្ចេកវិទ្យានិងប្រព័ន្ធតមនាគមន៍ ដើម្បី ផ្ទៀងផ្ទាត់ការបញ្ជូនទិន្នន័យរវាងបណ្តាញពីរ។

៦១- ថត អ. folder / directory បារ. dossier (m.)	កន្លែងផ្ទុកឯកសារក្នុងកុំព្យូទ័រ។
៦២- ថាស អ. disk បារ. disque (m.)	ឧបករណ៍មានរាងជាបន្ទះមូលស្មើ ធ្វើពីលោហ- ធាតុ ឬ ប្លាស្ទិក... ដោយប្រើដែនម៉ាញេទិក ឬ អុបទិក... សម្រាប់ផ្ទុកទិន្នន័យ ព័ត៌មាន ជា អចិន្ត្រៃយ៍, ឧ. ថាសចម្រៀង ថាសវីដេអូ។
៦៣- ថាសចល័ត អ. removable disk	ប្រភេទថាសមួយដែលអាចឱ្យអ្នកប្រើប្រាស់ងាយ ងាយស្រួលផ្លាស់ប្តូរទិន្នន័យដោយមិនចាំបាច់ដោះ កុំព្យូទ័រទេ លើកលែងតែថាសរឹងដែលភ្ជាប់ពីខាង ក្រៅកុំព្យូទ័រ។ ឧ. ថាសចម្រៀង ថាសវីដេអូ ថាសទន់។
៦៤- ថាសទន់ អ. floppy disk / floppy drive / diskette បារ. disquette (f.)	ថាសម៉ាញេទិកស្មើដែលត្រូវគេដាក់នៅក្នុង ប្រអប់ប្លាស្ទិករាងការ៉េ ហើយ ដែលគេប្រើសម្រាប់ ផ្ទុកព័ត៌មាន ទិន្នន័យ កម្មវិធី បានក្នុងបរិមាណ តិចតួច។
៦៥- ថាសរឹង អ. hard disk / disk drive បារ. disque dur (m.)	ថាសម៉ាញេទិក ដែលត្រូវគេដាក់ជាប់ឬភ្ជាប់ក្នុង កុំព្យូទ័រ ហើយ ដែលអាចផ្ទុកព័ត៌មាន ទិន្នន័យ កម្មវិធីបានក្នុងបរិមាណច្រើន។

៦៦- បេរ៉ាប៊ីត អ. terabit បារ. téra-bit (m.)	ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង ១០២៤ ដឺហ្គាប៊ីត។ ជាទូទៅ ក្នុងការនិយាយគេកំណត់យក១បេរ៉ាប៊ីតស្មើនឹង១០០០ ដឺហ្គាប៊ីត ហើយ អក្សរកាត់ គឺ Tb ឬ Tbit។
៦៧- បេរ៉ាបៃ អ. terabyte បារ. téra-octet (m.)	ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង ១០២៤ដឺហ្គាបៃ។ ជាទូទៅ ក្នុងការនិយាយគេកំណត់យក១បេរ៉ាបៃស្មើនឹង ១០០០ដឺហ្គាបៃ ហើយ អក្សរកាត់ គឺ TB។
៦៨- ទិដ្ឋភាព អ. view បារ. envisager	ព័ត៌មានដែលបង្ហាញលើអេក្រង់។
៦៩- ទិន្នន័យ អ. data បារ. données (f.)	- ព័ត៌មានដែលប្រមូលបានសម្រាប់ធ្វើការពិនិត្យ ពិចារណា និង ត្រូវបានប្រើសម្រាប់ធ្វើការសម្រេច។ - បណ្តុំ អក្សរ លេខ និមិត្តសញ្ញា រូបភាព សំឡេង ដែលប្រើដោយកុំព្យូទ័រ។
៧០- ទូរគមនាគមន៍ អ. telecommu- -nication បារ. telecommu- -nication (f.)	គមនាគមន៍ដែលសម្គាល់ទៅលើការបញ្ជូនពីចម្ងាយនូវទិន្នន័យ សំឡេង វីដេអូ និង ព័ត៌មានផ្សេងៗ ទាំងអាណាឡូកនិងឌីជីថល ។
៧១- ទំព័រវេប អ. web page/ webpage/ web-page	ប្រភពឬទំព័រព័ត៌មាន (ដូចជា អក្សរ រូបភាព សំឡេង វីដេអូ) នៅលើកុំព្យូទ័រ បណ្តាញកុំព្យូទ័រ ឬ អ៊ីនធឺណិតស្តីពីប្រធានបទពិសេសណាមួយ និង អាចមើលឬទិញទំនិញផ្សេងៗតាមរយៈវេប។

៧២-ទ្រនិច អ. cursor បារ. curseur (m.)	១- សញ្ញាពិសេសមួយនៅលើអេក្រង់ មានរូបសណ្ឋានដូចជាក្បាលព្រួញ, បន្ទាត់, ប្រអប់, ចតុកោណ... លោតក្លឹបភ្លែតៗ។ ២- សញ្ញាព្រួញឬរូបដែលផ្លាស់ទីលើអេក្រង់តាមចលនាកណ្តុរ។
៧៣- ទ្វេទិស អ. duplex បារ. duplex (m.)	ន. ការបញ្ជូនទិន្នន័យ(គមនាគមន៍) រវាងប្រព័ន្ធខុបករណ៍ពីរក្នុងទិសដៅទៅវិញទៅមក។ គ. នៃទ្វេទិស។
៧៤- ទ្វេទិស ពាក់កណ្តាល អ. half-duplex បារ. semi-duplex (m.)	ការបញ្ជូនទិន្នន័យ(គមនាគមន៍)រវាងប្រព័ន្ធខុបករណ៍ពីរក្នុងទិសដៅទៅវិញទៅមក ក្នុងពេលផ្សេងគ្នា។
៧៥- ទ្វេទិស ពេញលេញ អ. full-duplex បារ. plein duplex (m.)	ទ្វេទិសក្នុងពេលតែមួយព្រមគ្នា។
៧៦- ធាតុចូល អ. input បារ. entrée (f.)	ព័ត៌មានដែលបានបញ្ចូលទៅក្នុងកុំព្យូទ័រ ឬ ទៅក្នុងកម្មវិធី សម្រាប់ដំណើរការ ឬ រក្សាទុក។
៧៧- ធាតុចេញ អ. output បារ. sortie (f.)	ព័ត៌មានដែលកុំព្យូទ័របានបង្កើតចេញ ដោយការគណនាឬដំណើរការ។

៧៨- នាំចូល អ. import បារ. importeur	ទាញយកទិន្នន័យនៃឯកសារប្រភេទផ្សេងទៀត ជាក់ក្នុងកម្មវិធីដែលកំពុងប្រើ។
៧៩- នាំចេញ អ. export បារ. exporter	បង្កើតឯកសារប្រភេទថ្មីមួយចេញពីទិន្នន័យ ក្នុងឯកសារដើមដែលកំពុងប្រើ។
៨០- បង្អួច អ. window បារ. fenêtre (f.)	ប្រអប់រាងចតុកោណកែងមួយនៅលើផ្ទៃអេក្រង់ កុំព្យូទ័រ ដែលផ្ទុកឬបង្ហាញព័ត៌មាន ជាលទ្ធផល នៃកម្មវិធី ដែលភាគច្រើនគេអាចពង្រីក បង្រួម ផ្លាស់ទី បំបាំង ឬ បង្ហាញវាបាន។
៨១- បច្ចេកវិទ្យា ព័ត៌មាន អ. information technology បារ. technologie (f.) de l'information(f.) / informatique (m.)	បច្ចេកទេសតាមបែបវិទ្យាសាស្ត្រ ដែលប្រើសម្រាប់ បង្កើត, ទទួល, រក្សាទុក, ប្រតិបត្តិ និង ចែករំលែក ព័ត៌មាន តាមរយៈគ្រឿងអេឡិចត្រូនិក រាប់បញ្ចូល ទាំងកុំព្យូទ័រ, ទូរសព្ទ, ទូរទស្សន៍, វីឡូ ជាដើម។
៨២- បញ្ចាប់ អ. link បារ. lien (m.)	១- កាណ្តាលរវាងគ្រឿង ឬ ឧបករណ៍ពីរក្នុង ប្រព័ន្ធគមនាគមន៍។ ២- ការភ្ជាប់ផ្ទាល់ទៅអាសយដ្ឋាន (វេប...)មួយ ទៀត តាមរយៈការបង្ហាញជាពាក្យ ប្រយោគ រូបភាព ឬ និមិត្តសញ្ញាណាមួយ។ ៣- ផ្នែកមួយនៃកម្មវិធីកុំព្យូទ័រដែលបញ្ជូនប៉ារ៉ាម៉ែត្រ ទាំងឡាយទៅផ្នែកផ្សេងៗគ្នានៃកម្មវិធីនោះ។

៨៣- បញ្ចប់ចូល អ. login / logon	ដំណើរភ្ជាប់ចូលទៅក្នុងកម្មវិធី កុំព្យូទ័រ បណ្តាញ កុំព្យូទ័រ ឬ ទៅក្នុងតំបន់សុវត្ថិភាពណាមួយ តាមរយៈអត្តនាមនិងលេខសម្ងាត់។
៨៤- បណ្តាច់ចេញ អ. logoff / logout	ការផ្តាច់ឬបញ្ចប់ពីការចូលក្នុងកម្មវិធី កុំព្យូទ័រ បណ្តាញកុំព្យូទ័រ។
៨៥- បណ្តាញ អ. network បារ. réseau (m.)	បណ្តុំ មធ្យោបាយនៃការតភ្ជាប់កុំព្យូទ័រ ផ្ទះពុម្ព និង ឧបករណ៍ផ្សេងៗរួមគ្នា ដើម្បីឱ្យពួកវាអាច ផ្លាស់ប្តូរព័ត៌មាន ដូចជា សំឡេង រូបភាព អត្ថបទ ។ល។ ឬ ទាក់ទងគ្នាទៅវិញទៅមក។
៨៦- បាហ្វ័រ អ. buffer បារ. tampon (m.)	ទីតាំងបណ្តោះអាសន្ន (ជាទូទៅ រំមេ) ដែលប្រើ សម្រាប់ផ្ទុកទិន្នន័យ ក្នុងពេលកំពុងបញ្ជូនឬ ដំណើរការរវាងឧបករណ៍ពីរដែលមានល្បឿន ផ្សេងគ្នា។
៨៧- បិទ(ឯកសារ) អ. close បារ. fermer	បញ្ឈប់ការប្រើប្រាស់ឯកសារដែលបានបើក។
៨៨- បិទភ្ជាប់ អ. paste បារ. coller	បញ្ចេញទិន្នន័យដែលបានចម្លងទុកឬកាត់ទុកភ្ជាប់ មកត្រង់ទ្រនិច។
៨៩- ប៊ីត អ. bit	ឯកតាតូចបំផុតនៃព័ត៌មានឬនៃតួអក្សរមួយ ដែលកុំព្យូទ័រឬឧបករណ៍ផ្សេងៗអាចដំណើរការ

	ហើយ វាមានតម្លៃ១(មួយ) ឬ ០(សូន្យ)។ (មកពីពាក្យ binary digit)
៩០- បុរេជម្រើស អ. default បារ. défaut (m.)	ជម្រើសមួយ តម្លៃមួយ ឬ លក្ខខណ្ឌមួយ ដែល កំណត់ទុកជាមុន ហើយ ប្រើជាស្វ័យប្រវត្តិ ប្រសិនបើគ្មានការផ្លាស់ប្តូរដោយការី។
៩១- ប៊ូត អ. boot បារ. initialiser	បើក ឬ បើកកុំព្យូទ័រឡើងវិញ ហើយ ដាក់ប្រព័ន្ធ ប្រតិបត្តិការឱ្យដំណើរការ។
៩២- ប៊ូតុង អ. button បារ. bouton (m.)	១- ឆ្មុចនៅលើកណ្តុរប្រើសម្រាប់ចុចលើវា ដើម្បី ធ្វើប្រតិបត្តិការអ្វីមួយ។ ២- ផ្នែករាងចតុកោណកែងលើផ្ទៃអេក្រង់ ដែលគេ អាចចុចលើដោយប្រើកណ្តុរឬក្តារចុច ដើម្បីធ្វើ ប្រតិបត្តិការអ្វីមួយ។
៩៣- បើក (ឯកសារ) អ. open បារ. ouvrir	ទាញយកឯកសារដែលមានស្រាប់មកប្រើប្រាស់។
៩៤- បៃ អ. byte បារ. octet (m.)	ខ្នាតព័ត៌មានឬទិន្នន័យកុំព្យូទ័រ ដែលជាធម្មតា មាន៨(ប្រាំបី)ប៊ីត។
៩៥- បោះពុម្ព អ. print បារ. imprimer	ផ្តិតអត្ថបទឬរូបភាព ពីឯកសារទៅលើក្រដាស ឬ លើវត្ថុផ្សេងៗ។

៩៦- ប្រតិបត្តិ អ. execute / run បារ. exécuter	១-ធ្វើសកម្មភាពឬធ្វើកិច្ចការ ដែលកំណត់ឬបញ្ជាដោយកម្មវិធីកុំព្យូទ័រ។ ២-ទាញយកកូដនៃកម្មវិធីបញ្ចូលទៅក្នុងមេម៉ូរីបន្ទាប់មកបំពេញកិច្ចការនោះ (នៅក្នុងភាសាសរសេរកម្មវិធី) ។
៩៧- ប្រព័ន្ធ អ. system បារ. système (m.)	សំណុំឧបករណ៍ កម្មវិធី ឬ បរិក្ខារកុំព្យូទ័រដែលត្រូវបានគេរៀបចំនិងប្រើប្រាស់បញ្ចូលគ្នា ក្នុងគោលបំណងណាមួយ។
៩៨- ប្រព័ន្ធគមនាគមន៍ អ. communication system បារ. système (m.) de communication	បណ្តុំសមាសធាតុគមនាគមន៍ ដែលមាន ហាងវ៉ែរ សុសវ៉ែរ និង កាណាល់។
៩៩- ប្រអប់សន្ទនា អ. dialog box បារ. boîte (f.) de dialogue (m.)	បង្អួចមួយប្រភេទរបស់កម្មវិធី ដែលប្រើសម្រាប់បង្ហាញទិន្នន័យលទ្ធផល និង ទទួលយកជម្រើស ឬ ចម្លើយពីអ្នកប្រើប្រាស់។
១០០- ប្រអប់អ៊ីមែល អ. mailbox	ប្រអប់សម្រាប់ផ្ទុកអ៊ីមែល។
១០១- ផេប៉ាប៊ីត អ. petabit បារ. pétabit (m.)	ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង ១០២៤ប៉ែប៊ីត។ ជាទូទៅ ក្នុងការនិយាយគេកំណត់យក១ផេប៉ាប៊ីតស្មើនឹង១០០០ប៉ែប៊ីត ហើយអក្សរកាត់ គឺ Pb ឬ Pbit។

១០២- ផេប៉ាបៃ អ. petabyte បារ. pétaoctet (m.)	ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង ១០២៤ថេរ៉ាបៃ។ ជាទូទៅ ក្នុងការនិយាយគេកំណត់យក១ផេប៉ាបៃស្មើនឹង ១០០០ ថេរ៉ាបៃ ហើយ អក្សរកាត់គឺ PB។
១០៣- ផ្ដោះពុម្ព / ព្រីនទ័រ អ. printer បារ. imprimante (f.)	ឧបករណ៍សម្រាប់បោះពុម្ពអក្សរប្រូបភាពនៅលើក្រដាសឬនៅលើសម្ភារៈផ្សេងទៀត ដោយប្រើទឹកថ្នាំតាមការបញ្ជានិងត្រួតពិនិត្យរបស់កុំព្យូទ័រ។
១០៤- ផ្ដោះពុម្ពធំ / ផ្តិតទ័រ អ. plotter បារ. traceur (m.)	ឧបករណ៍ខ្នាតធំសម្រាប់បោះពុម្ពអក្សរប្រូបភាពនៅលើក្រដាសឬនៅលើសម្ភារៈផ្សេងទៀត ដោយប្រើទឹកថ្នាំតាមការបញ្ជានិងត្រួតពិនិត្យរបស់កុំព្យូទ័រ។ ឧទាហរណ៍ បោះពុម្ពអក្សរប្រូបភាពលើបង្គោល។
១០៥- ផ្សព្វផ្សាយ អ. broadcast បារ. diffusion (f.)	ការបញ្ជូនទិន្នន័យពីឧបករណ៍បញ្ជូនមួយទៅគ្រប់ឧបករណ៍ទទួលក្នុង បណ្តាញ។
១០៦- ព័ត៌មាន អ. information បារ. information (f.)	ទិន្នន័យដែលបានរៀបចំក្នុងកុំព្យូទ័រតាមវិធីសាស្ត្រណាមួយប្រកបដោយន័យអាចយល់បាន និង ងាយស្រួលហៅយកមកប្រើ។
១០៧- ព័ត៌មានវិទ្យា អ. informatics បារ. sciences de l'information (m.)	វិទ្យាសាស្ត្រសិក្សាអំពីព័ត៌មាន។ ការសិក្សានៅទីនេះសំដៅលើបច្ចេកទេស ប្រមូលផ្តុំ រៀបចំ ដោះស្រាយ ទាក់ទង និង កត់ត្រាតាមបែបឌីជីថល។

១០៨- ពហុផ្សាយ អ. multicast បារ. multicast (f.)	ការបញ្ជូនទិន្នន័យពីឧបករណ៍បញ្ជូនមួយ ទៅឧបករណ៍ទទួលច្រើនតាម គោលដៅ ដែលបានកំណត់ក្នុងបណ្តាញ។
១០៩- ពាក្យសម្ងាត់ អ. password បារ. mot de passe	សញ្ញាសម្ងាត់ដែលអ្នកប្រើប្រាស់ប្រើសម្រាប់ទាក់ទងជាមួយប្រព័ន្ធ (ដូចជា កម្មវិធីឬកុំព្យូទ័រ) ដើម្បីបញ្ជាក់ឬផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើ និង អាចឱ្យអ្នកប្រើចូលប្រើប្រព័ន្ធបាន។
១១០- ពុម្ពអក្សរ អ. font បារ. police (f.)	សំណុំតួអក្សរដែលមានរចនាបថ ទំហំ និងប្រភេទតែមួយ។
១១១- រ៉ែន អ. (PAN: Personal Area Network) បារ. réseau personnel (m.)	បណ្តាញកុំព្យូទ័រ (ភាគច្រើនគ្មានខ្សែ) សម្រាប់ទាក់ទងទិន្នន័យជាលក្ខណៈបុគ្គល ក្នុងចម្ងាយប្រហែលដប់ម៉ែត្រ។
១១២- ម៉ឺនុយ អ. menu បារ. menu (m.)	បញ្ជីនៃជម្រើសទាំងឡាយដែលបង្ហាញនៅលើអេក្រង់កុំព្យូទ័រក្នុងកម្មវិធីឬឧបករណ៍អេឡិចត្រូនិកសម្រាប់អ្នកប្រើប្រាស់។
១១៣- ម៉ូដឹម អ. modem បារ. modem (m.)	ឧបករណ៍អេឡិចត្រូនិកដែលអាចឱ្យបញ្ជូនទិន្នន័យ ឬ ផ្លាស់ប្តូរព័ត៌មាន តាមរយៈខ្សែទូរសព្ទ ពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀត។

១១៤- មូលទិន្នន័យ អ. database បារ. base (f.) de données (f.)	បណ្តុំនៃទិន្នន័យទំនាក់ទំនងទិន្នន័យឬព័ត៌មានដែលរក្សាទុកក្នុងកុំព្យូទ័រតាមវិធីណាមួយដោយក្នុងនោះ គេអាចងាយស្រួលមើល បន្ថែម ស្វែងរក ឬ ផ្លាស់ប្តូរ។
១១៥- មើល អ. view បារ. envisager	សង្កេតព័ត៌មានដែលបង្ហាញលើអេក្រង់។
១១៦- មើលមុន អ. preview បារ. prévisualiser	សង្កេតព័ត៌មានដែលបង្ហាញលើអេក្រង់ មុននឹងធ្វើសកម្មភាពអ្វីមួយ។ ២. មើលមុនបោះពុម្ព (Print Preview)។
១១៧- មេម៉ូរី អ. memory	ឧបករណ៍ គ្រឿង ឬ ផ្នែកនៃកុំព្យូទ័រដែលអាចផ្ទុកទិន្នន័យ កម្មវិធី ជាអចិន្ត្រៃយ៍ ឬ បណ្តោះអាសន្ន។ ឧបករណ៍នេះផ្ទុកទិន្នន័យក្នុងទម្រង់ជាឈើប។
១១៨- មេហ្គាបៃ អ. megabyte បារ. mégaoctet (m.)	ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រ ដែលស្មើនឹង ១០២៤ គីឡូបៃ។ ជាទូទៅ ក្នុងការនិយាយគេកំណត់យកមួយមេហ្គាបៃស្មើនឹង ១០០០គីឡូបៃ ហើយអក្សរកាត់ គឺMB។
១១៩- មេហ្គាប៊ីត អ. megabit បារ. mégabit (m.)	ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង ១០២៤ គីឡូប៊ីត។ ជាទូទៅ ក្នុងការនិយាយគេកំណត់យក១មេហ្គាប៊ីតស្មើនឹង ១០០០គីឡូប៊ីត ហើយ អក្សរកាត់ គឺMb ឬ Mbit។

១២០- មែន អ. (MAN: Metropolitan Area Network) បារ. réseau métropolitain (m.)	បណ្តាញកុំព្យូទ័រក្នុងតំបន់ភូមិសាស្ត្រឆ្ងាយៗ ឬ ក្រុមនៃលែន ដែលអាចមានចម្ងាយរហូតដល់ ៧៥ គីឡូម៉ែត្រ។
១២១- យថាភូតកម្ម អ. authentication បារ. authentification (f.)	ការបញ្ជាក់អត្តសញ្ញាណអ្នកប្រើប្រាស់កុំព្យូទ័រ ក្នុងគោលបំណងសន្តិសុខ ដោយការផ្ទៀងផ្ទាត់ (ឈ្មោះ លេខសម្ងាត់ កាត ក្រយៅដៃ សំឡេង ភ្នែក មុខ ។ល។)
១២២- យុត្តាបៃ អ. yottabyte បារ. yottabyte / yottaoctet (m.)	ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើ នឹង ១០២៤សិបបៃ។ ជាទូទៅ ក្នុងការនិយាយ គេកំណត់យក១យុតាបៃស្មើនឹង ១០០០សិបបៃ ហើយ អក្សរកាតគឺ YB។
១២៣- យុត្តាប៊ីត អ. yottabit បារ. yottabit (m.)	ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រ ដែលស្មើ នឹង ១០២៤សិបប៊ីត។ ជាទូទៅ ក្នុងការនិយាយ គេកំណត់យក១យុត្តាប៊ីតស្មើនឹង ១០០០សិប ប៊ីត ហើយ អក្សរកាតគឺ Yb ឬ Ybit។
១២៤- យូអធិល អ. URL / uniform resource locator	អាសយដ្ឋានធនធាន ឯកសារ កម្មវិធី ឬ ទំព័រ- វេប នៅលើបណ្តាញកុំព្យូទ័រ ឬ អ៊ីនធឺណិត។ ឧទាហរណ៍ ៖ http://www.rac-academy.edu.kh, http://www.cambodia.gov.kh, http://www.google.com,

	ftp:// info. apple.com, http://www. sharpened. net/glossary/ definition.php?url, http://www.webopedia.com/TERM/U/url. html, ហៅថា យូអអិល។
១២៥- រក្សាទុក អ. save បារ. enregistrar/ sauvegarder	ទុកដាក់ឯកសារឬព័ត៌មានត្រង់ទីតាំងដើម។
១២៦- រក្សាទុកជា (ឯកសារ) អ. save as... បារ. enregistrar sous...	ទុកដាក់ឯកសារសាជាថ្មីដោយផ្លូវឈ្មោះ ឬ ទីតាំងឬប្រភេទ។
១២៧- របារឧបករណ៍ អ. toolbar បារ. barre d'outils (m.)	របារឬបង្អួចដែលមានផ្ទុកអាយឧននៃ ប្រដាប់ប្រដា។
១២៨- រមែ អ. margin បារ. marge (f.)	ផ្នែកទំនេររវាងជ័រទំព័រ ឬ តារាង និង អត្ថបទ។
១២៩- រមែ អ. RAM (Random Access Memory)	មេម៉ូរីដែលស៊ីកីយូ ហាដវែរ ឬ កម្មវិធីណាមួយ អាចអានឬសរសេរទិន្នន័យបណ្តោះអាសន្ន។

បារ. RAM / Barrette de mémoire vive (f.)	
១៣០- លក្ខណៈសម្បត្តិ អ. property បារ. propriété (f.)	ភាពសព្វគ្រប់នៃព័ត៌មានរបស់ឯកសារ ហាងវីរេ សុសវីរេ ដូចជា ឈ្មោះ ទំហំ កាលបរិច្ឆេទនៃការ បង្កើត កាលបរិច្ឆេទកែប្រែ ។ល។
១៣១- លទ្ធភាព អ. availability បារ. disponibilité (f.)	ភាពអាចប្រើប្រាស់បាន ភាពមានសេវា។
១៣២- លុប អ. delete បារ. supprimer	បំបាត់អត្ថបទ អក្សរ រូបភាព... ចេញពីឯកសារ ឧបករណ៍ផ្ទុកទិន្នន័យ ឬចេញពីប្រព័ន្ធ។
១៣៣- លេខយោង អ. footnote បារ. note (f.) en bas (f.) de page (f.)	សេចក្តីនៅខាងក្រោមនៃទំព័រ សម្រាប់ប្រើជា អំណះអំណាងរបស់អត្ថបទ។
១៣៤- លែន អ. (LAN: Local Area Network) បារ. réseau local (m.)	បណ្តាញកុំព្យូទ័រក្នុងតំបន់ភូមិសាស្ត្រជិតៗ (ដូចជា ក្នុងបន្ទប់តែមួយ ការិយាល័យតែមួយ អគារតែមួយ ...) ដែលអនុញ្ញាតឱ្យកុំព្យូទ័រអាច ចែករំលែកគ្នាប្រើនូវឯកសារ កម្មវិធី និងឧបករណ៍ ផ្សេងៗ។

១៣៥- វិក្កជនីយកម្ម អ. decryption ប្រា. décryptage (m.)	ដំណើរការប្តូរទិន្នន័យពីទម្រង់កូដមកជាទម្រង់ដើមវិញ (ផ្ទុយពីកូដនីយកម្ម) ។
១៣៦- វិទ្យាសាស្ត្រកុំព្យូទ័រ អ. computer science ប្រា. informatique (f.)	វិទ្យាសាស្ត្រដែលសិក្សាពីកុំព្យូទ័រ រួមមានការរៀបចំ, ដំណើរការ និង ការប្រើប្រាស់ក្នុងនោះមានហាងវ៉ែរ សុសវ៉ែរ និង ការសរសេរកម្មវិធី។
១៣៧- វិធីសាស្ត្រ / អាល់ហ្គោរីត អ. algorithm ប្រា. algorithme (m.)	បណ្តាកម្មវិធីនិងគោលការណ៍ ដែលប្រើដើម្បីអនុវត្តឬដោះស្រាយសកម្មភាពឬបញ្ហាណាមួយ។
១៣៨- វិធីការ អ. protocol ប្រា. protocole (m.)	វិធានឬក្បួនក្នុងការបញ្ជូនព័ត៌មាន។
១៣៩- វិសមកាល អ. asynchronous ប្រា. asynchrone	ដែលមិនសមកាល (ផ្ទុយពីពាក្យ សមកាល) ។
១៤០- វិសិដ្ឋកម្ម / អាប័ក្រេដ អ. upgrade	ការជំនួសសមាសភាគចាស់នៃប្រព័ន្ធ (ផលិតផលកម្មវិធី) ដោយសមាសភាគថ្មីបំផុត ។

១៤១- វីនដូ អ. windows បារ. windows	ឈ្មោះសុសវែរមួយប្រភេទដែលជាប្រព័ន្ធដំណើរការកុំព្យូទ័រ ងាយស្រួលប្រើនិងអាចធ្វើកិច្ចការបានច្រើនបែប (អាចបើកជាបង្អួចច្រើន) ក្នុងពេលតែមួយ។ វាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Microsoft។ <u>បញ្ជាក់</u> : គ្រប់កុំព្យូទ័រអាចដំណើរការបានលុះត្រាតែមានប្រព័ន្ធដំណើរការ។
១៤២- វេប អ. web / w3 / www / world wide web បារ. web (m.)	សេវា ប្រព័ន្ធ ឬ បណ្តាញឯកសារព័ត៌មាន ដែលគេអាចស្វែងរកបាននៅលើបណ្តាញកុំព្យូទ័រ ឬ អ៊ីនធឺណិត តាមរយៈការប្រើ HTTP, WAIS, FTP, Telnet ។ល។ ឬបណ្តាញកុំព្យូទ័រដែលកើតចេញពីបណ្តុំអាសយដ្ឋាននៅលើអ៊ីនធឺណិតដែលផ្តល់នូវប្រភព អត្ថបទ រូបភាព សំឡេង វីដេអូ តាមរយៈការប្រើ HTTP។
១៤៣- វេបមាត អ. webmaster បារ. webmaster	មនុស្សឬក្រុមមនុស្ស ដែលមានជំនាញរៀបចំ ប្លង់ បង្កើត អភិវឌ្ឍ ថែរក្សា គ្រប់គ្រងអាសយដ្ឋានវេបនៃស្ថាប័នផ្សេងៗ។
១៤៤- វ៉ែន អ. (WAN: Wide Area Network) បារ. réseau étendu (m.)	បណ្តាញកុំព្យូទ័រក្នុងតំបន់ភូមិសាស្ត្រឆ្ងាយៗ (ឧទាហរណ៍ បណ្តាញឆ្លងខេត្ត ឬប្រទេស) ។

១៤៥- សិក អ. insert បារ. insérer	ដាក់អ្វីមួយ (វត្ថុ ទិន្នន័យ...) ចូលទៅក្នុងអ្វីមួយ ផ្សេងទៀត។
១៤៦- សញ្ញា អ. signal បារ. signal (m.)	១- ទម្រង់រលកដែលប្រើសម្រាប់នាំព័ត៌មាន។ ២- ពាក្យកាត់ឬពាក្យខ្លីៗដែលប្រើសម្រាប់នាំ កូដត្រួតពិនិត្យ។
១៤៧- សញ្ញាចង្អុល អ. pointer	សញ្ញានៅលើអេក្រង់កុំព្យូទ័រ ជាទូទៅមានរាង ដូចជាក្បាលព្រួញដែលគ្រប់គ្រងដំណើរការដោយ កណ្តុរ។
១៤៨- សន្តិសុខ អ. security បារ. sécurité (f.)	បច្ចេកវិទ្យាប្រឆាំងនឹងការប្រើប្រាស់ទិន្នន័យ ព័ត៌មាន ដោយគ្មានការអនុញ្ញាត។
១៤៩- សន្ទស្សន៍ អ. index / subscript បារ. index (m.)	កំណត់សម្គាល់ឬលេខសម្គាល់ធាតុនៃអ៊ីវ៉េ ក្នុង ភាសាសរសេរកម្មវិធី។
១៥០- សមកាល អ. synchronous បារ. synchrone	ដែលធ្វើសកម្មភាពត្រូវគ្នាទៅនឹងឧបករណ៍មួយ ទៀត។
១៥១- សមកាលកម្ម អ. synchronization បារ. synchronisation (f.)	ការបន្ស៊ីសកម្មភាពឬកាលវេលាឱ្យស្មើគ្នារវាង កុំព្យូទ័រឬឧបករណ៍ពីរ។

១៥២- សមាសភាគ អ. component បារ. composant (m.)	ផ្នែកនៃប្រព័ន្ធឬកម្មវិធី ដែលបង្កើតមុខងារពិសេសមួយ ហើយ ត្រូវបានរៀបចំតាមមធ្យោបាយមួយដើម្បីងាយស្រួលដំណើរការជាមួយផ្នែកដទៃទៀត។
១៥៣- សិកទ័រ អ. sector បារ. secteur (m.)	ផ្នែកតូចបំផុតនៃឧបករណ៍ផ្ទុកទិន្នន័យ។
១៥៤- សិក្តាបៃ អ. zettabyte បារ. zettaoctet (m.)	ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រ ដែលស្មើនឹង ១០២៤ អ៊ីចសាបៃ។ ជាទូទៅ ក្នុងការនិយាយគេកំណត់យក១សិក្តាបៃស្មើនឹង ១០០០អ៊ីចសាបៃ ហើយ អក្សរកាត់ គឺ ZB។
១៥៥- សិក្តាប៊ីត អ. zettabit បារ. zettabit (m.)	ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤អ៊ីចសាប៊ីត។ ជាទូទៅ ក្នុងការនិយាយគេកំណត់យក១សិក្តាប៊ីតស្មើនឹង១០០០អ៊ីចសាប៊ីត ហើយ អក្សរកាត់ គឺ Zb ឬ Zbit។
១៥៦- ស៊ីក្រីយូ អ. CPU (Central Processing Unit)/ Processor/ Microprocessor បារ. UC (Unité Centrale) (f.)	ឧបករណ៍បណ្តុះសៀគ្វីដែលធ្វើការងារបីយ៉ាងគឺ ១- ត្រួតពិនិត្យដំណើរការកុំព្យូទ័រ, ២- ធ្វើប្រមាណវិធីបែបតក្កវិទ្យានិងនព្វន្ត, ៣- ទទួលធាតុចូលនិងបង្កើតធាតុចេញ។

១៥៧- សុសវ៉ែរ អ. software បារ. logiciel (m.)	បណ្តុំឃ្លាបញ្ជាដែលធ្វើឱ្យហាងវ៉ែរកុំព្យូទ័រដំណើរការត្រួត, ពិនិត្យមុខងាររបស់ហាងវ៉ែរនោះ, ត្រួតពិនិត្យអ្វីដែលកុំព្យូទ័រធ្វើការ និង អាចប្រើប្រាស់វាដើម្បីធ្វើកិច្ចការឬការងារផ្សេងៗ។
១៥៨- ស៊ីម អ. border បារ. bordure (f.)	ផ្នែកដែលជុំវិញអត្ថបទ រូបភាព ឬ តារាង ដែលអាចមានរាងជាបន្ទាត់ឬរូបលម្អ។
១៥៩- សេរ្យបករណ៍ អ. server បារ. serveur (m.)	កុំព្យូទ័រឬឧបករណ៍ដែលផ្គត់ផ្គង់ព័ត៌មានឬសេវាផ្សេងៗដល់កុំព្យូទ័រដទៃទៀត ក្នុងបណ្តាញ។
១៦០- ស៊ែន អ. (SAN: Storage Area Network) បារ. réseau (m.) de stockage (m.)	បណ្តាញឧបករណ៍ផ្ទុកទិន្នន័យ សម្រាប់ចែករំលែកតាមមធ្យោបាយមួយ ដែលថាសផ្ទុកទិន្នន័យទាំងនោះ ថ្វីត្បិតតែនៅក្នុងលែនឬវ៉ែន តែវាដំណើរការហាក់ដូចជាបានភ្ជាប់ក្នុងកុំព្យូទ័រផ្ទាល់។
១៦១- សំណុំឈីប អ. chipset បារ. ensemble d' éclat (m.)	ក្រុមឈីបដែលធ្វើការរួមគ្នាក្នុងកិច្ចការណាមួយ។
១៦២- ស្ពែន អ. scan បារ. scanner	រាវរក្សប (រូបភាព អក្សរ...) ឬធាតុ (មេរោគ...) នានា ដើម្បីបង្កើតជាទិន្នន័យ ដោយប្រើឧបករណ៍ឬកម្មវិធី, ឧ. ស្ពែនមេរោគ, ស្ពែនរូបភាព។

១៦៣- វ៉ែនស្កែន អ. scanner បារ. scanner (m.)	ឧបករណ៍ឬកម្មវិធីដែលប្រើសម្រាប់វ៉ែនស្កែន។
១៦៤- ស្លឹក អ. insert	ផ្ទុចម្យ៉ាងនៅលើក្តារចុចដែលមានតួនាទីផ្លាស់ប្តូរពីការសរសេរព្រែកបន្ថែម ទៅការសរសេរត្រួត និង ប្រាសមកវិញ។
១៦៥- ស្វ័យអត្ថបទ អ. autotext បារ. autotexte (m.)	ផ្នែកនៃអត្ថបទ (សញ្ញា ពាក្យ ឃ្លា រូបភាព...) ដែលបានរក្សាទុកក្នុងកម្មវិធី (មិនមែនក្នុងបាហ្វ័រ ទេ) ហើយ យើងអាចបញ្ចេញមកប្រើបាននៅពេលក្រោយ។
១៦៦- ហាដវែរ អ. hardware បារ. hardware matériel (m.)	សមាសធាតុអេឡិចត្រូនិកនិងមេកានិករបស់កុំព្យូទ័រ។
១៦៧- ហ្វ័រម៉ាត អ. format បារ. format (m.)	ការកំណត់សណ្ឋានឬរៀបរៀងអត្ថបទ ឬ ការរៀបចំទិន្នន័យសម្រាប់ រក្សាទុកឬបង្ហាញក្នុងកុំព្យូទ័រ។
១៦៨- អត្តនាម អ. username បារ. nom (m.) d' utilisateur (m.)	ឈ្មោះសម្គាល់អ្នកប្រើប្រាស់ដើម្បីចូលទៅប្រើកុំព្យូទ័រ បណ្តាញកុំព្យូទ័រ ឬ អ៊ីនធឺណិត។ ពេលខ្លះគេត្រូវការប្រើជាមួយលេខសម្ងាត់មុននឹងអាចប្រើប្រាស់កុំព្យូទ័រឬអ៊ីនធឺណិតបាន។
១៦៩- អតិថិជន អ. client	១- កុំព្យូទ័រឬឧបករណ៍ដែលភ្ជាប់ទៅបណ្តាញមួយ ហើយ ប្រើប្រាស់ប្រភពធនធាន (ទិន្នន័យ ឯកសារ

បារ. client (m.)	...) របស់កុំព្យូទ័រឬឧបករណ៍មួយទៀត។ ២- កម្មវិធីក្នុងកុំព្យូទ័រមួយដែលទទួលយកឬស្នើសុំទិន្នន័យពីកម្មវិធីក្នុងកុំព្យូទ័រមួយទៀត នៅលើបណ្តាញ។
១៧០- អនឡាញ អ. online/on-line បារ. en ligne	១- គិ.វិ. កំពុងជាប់ (មិនដាច់) ឬ ប្រុងប្រៀបធ្វើការជាមួយឧបករណ៍ឬបណ្តាញណាមួយ។ ២- ខ្ញុំស្ថិតនៅអនឡាញ (ក្នុងអ៊ីនធឺណិត) ព្រីនទ័រ ស្ថិតនៅអនឡាញ។ ២- គ. ដែលស្ថិតក្នុងសភាពអនឡាញ។ ២. ហាងទំនិញអនឡាញ។
១៧១- អនុញ្ញាត អ. authorization បារ. autorisation (f.)	ការផ្តល់សិទ្ធិដល់បុគ្គលឬស្ថាប័នដើម្បីប្រើប្រាស់ប្រព័ន្ធទិន្នន័យឬធនធាននៅលើបណ្តាញ។
១៧២- អនុគមន៍ អ. function/ routine/ procedure/ subroutine/ subprogram បារ. fonction (f.) / procédure (f.)	១-ប្រមាណវិធីនៃកុំព្យូទ័រដែលបានរក្សាទុកក្រោមឈ្មោះមួយដើម្បីទទួលបានលទ្ធផលមួយកាលណាគេហៅឈ្មោះនោះ ហើយ ឈ្មោះនេះផ្ទុកលទ្ធផលដែលបានបង្កើត និង យកលទ្ធផលនេះមកប្រើប្រាស់តាមតម្រូវការ។ (សម្រាប់ពាក្យ function/ routine) ។ ២-ក្រុមសំណើក្រោមឈ្មោះមួយដែលអាចគណនានិងហៅមកប្រើ ហើយទទួលបានតម្លៃមួយត្រឡប់មកវិញ ហើយ ឈ្មោះនេះផ្ទុកលទ្ធផលដែលបាន

	បង្កើតនិងយកលទ្ធផលមកប្រើប្រាស់តាមតម្រូវការ។ (សម្រាប់ពាក្យ Function/ Routine)។ ៣-សំណើឬសកម្មភាពនៃភាសាសរសេរកម្មវិធីដែលបង្កើតឡើងដើម្បីសម្រេចកិច្ចការ ប្រមាណ-ប្រមាណវិធី... គោលដៅមួយឬច្រើន។
១៧៣- អន្តរកម្មនៃបណ្តាញ អ. internet working	ទំនាក់ទំនងទៅវិញទៅមករវាងបណ្តាញពីរ ឬច្រើន(ពាក្យនេះអាចសម្គាល់ទៅលើផលិតផលនីតិវិធី ឬ បច្ចេកវិទ្យា)។
១៧៤- អន្តរបណ្តាញ អ. internetwork	ការតភ្ជាប់បណ្តាញពីរប្រើប្រាស់ចូលគ្នាតាមរយៈឧបករណ៍ផ្សេងៗ ដែលជាទូទៅ មានតួនាទីធ្វើឱ្យក្លាយជាបណ្តាញតែមួយ ដើម្បីអាចឱ្យទិន្នន័យនៃកុំព្យូទ័រមួយនៅលើបណ្តាញមួយអាចឆ្លងកាត់ទៅកុំព្យូទ័រមួយនៅលើបណ្តាញមួយទៀត។
១៧៥- អន្តរមុខ អ. interface បារ. interface (f.)	ចំណុចតំណរវាងមុខពីរ (កុំព្យូទ័រ ឧបករណ៍ ឬកម្មវិធី) សម្រាប់ឱ្យពួកវាអាចធ្វើការជាមួយគ្នាបាន។
១៧៦- អហ្វឡាញ អ. off-line/offline បារ. hors ligne	១- ភិ.វី. មិនជាប់ឬមិនប្រុងប្រៀបធៀបធ្វើការជាមួយឧបករណ៍ឬបណ្តាញណាមួយ (ផ្ទុយនឹងពាក្យអនឡាញ)។ ២- គ. ដែលមិនស្ថិតក្នុងសភាពអនឡាញ។
១៧៧- អាក់សេស អ. access បារ. accès (m.)	១- ការបញ្ជូនទិន្នន័យទៅវិញទៅមកក្នុងមេម៉ូរី។ ២- លទ្ធភាពក្នុងការចូលទៅប្រើប្រាស់កុំព្យូទ័រ ឬកម្មវិធីកុំព្យូទ័រ។


១៧៨- អាណាឡូក អ. analog បារ. analogue (m.) analogique (adj.)	ន. សញ្ញាដែលតម្លៃរបស់វាអាចប្រែប្រួលជាប់ៗគ្នាតាមពេល។ គ. ដែលទាក់ទងនឹងប្រព័ន្ធឬគ្រឿងមួយដែលមានរលកសញ្ញាប្រែប្រួលជាប់ៗគ្នាតាមពេល។ ខ. រលកសំឡេងជាសញ្ញាអាណាឡូក។
១៧៩- អាប័ជេត អ. update បារ. mettre à jour	ការបន្ថែមព័ត៌មាន, លក្ខណៈទម្រង់ថ្មី ចូលទៅក្នុងកម្មវិធី ឬ ផលិតផលដែលបានចេញផ្សាយរួច ឬ ដែលមានស្រាប់។
១៨០- អាយខន អ. icon បារ. icône (f.)	រូបតំណភ្ជាប់លើអេក្រង់ដែលតំណាងឱ្យការបំពេញកិច្ចការអ្វីមួយ។
១៨១- អាសយដ្ឋានអ៊ីមែល អ. e-mail address	អាសយដ្ឋានដែលសម្គាល់ឱ្យអ៊ីមែល។
១៨២- អាសយដ្ឋានវេប/ វេបសាយ អ. website/ web site	ការប្រមូលផ្តុំ ទីតាំងប្រមូលផ្តុំ ឬ កន្លែងប្រមូលផ្តុំទំព័រវេបនៅលើបណ្តាញកុំព្យូទ័រ ឬ អ៊ិនធឺណិតដែលរក្សាទុកដោយអង្គការ ស្ថាប័នរដ្ឋ ឯកជន ឬ បុគ្គលម្នាក់ៗ។ បញ្ជាក់ ៖ ទីតាំង ឬ កន្លែងនៅទីនេះគឺជាកុំព្យូទ័រ។ ខ. http://www.rac-academy.edu.kh ជាអាសយដ្ឋានវេប/វេបសាយរបស់រាជបណ្ឌិត្យសភាកម្ពុជា។

១៨៣- អាសយដ្ឋានម៉ែក អ. MAC Address (Media Access Control Address) ប្រា. adresse MAC (f.)	លេខអចិន្ត្រៃយ៍នៃហាងវ៉ែសម្រាប់អន្តរមុខក្នុងបណ្តាញ។ លេខនេះជាប់នឹងហាងវ៉ែ តាំងពីទឹកនៃផលិត។
១៨៤- អាសយដ្ឋានអាយភី អ. IP Address (Internet Protocol Address) ប្រា. Address IP (f.)	អាសយដ្ឋានមានទម្រង់ជាលេខសម្រាប់សម្គាល់ឱ្យកុំព្យូទ័រឧបករណ៍មួយនៅក្នុងបណ្តាញ ឬអ៊ីនធឺណិត។
១៨៥- អ៊ីចត្រាណិត អ. extranet ប្រា. extranet (m.)	បណ្តាញរបស់ស្ថាប័នមួយដែលផ្តល់សិទ្ធិឱ្យអតិថិជនទាំងក្នុងនិងក្រៅប្រទេសអាចប្រើអ៊ីនត្រាណិតបាន ឬ អ៊ីនត្រាណិតរបស់ស្ថាប័នមួយដែលផ្តល់សិទ្ធិឱ្យអ្នកប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេសអាចផ្លាស់ប្តូរឬចែករំលែកព័ត៌មាន។
១៨៦- អ៊ីចសាប៊ីត អ. exabit ប្រា. exabit (m.)	ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង ១០២៤ដេថាប៊ីត។ ជាទូទៅ ក្នុងការនិយាយគេកំណត់យក១អ៊ីចសាប៊ីតស្មើនឹង ១០០០ដេថាប៊ីត ហើយ អក្សរកាត់ គឺ Eb ឬ Ebit។

១៨៧- អិចសាបៃ អ. exabyte បារ. exaoctet (m.)	ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រ ដែលស្មើនឹង ១០២៤ដេថាបៃ។ ជាទូទៅ ក្នុងការនិយាយគេកំណត់យក១អិចសាបៃស្មើនឹង១០០០ដេថាបៃ ហើយ អក្សរកាត់ គឺ EB។
១៨៨- អ៊ីនត្រាណិត អ. intranet, បារ. intranet (m.)	បណ្តាញរបស់ស្ថាប័នមួយដែលប្រើបច្ចេកវិទ្យាអ៊ីនធឺណិត ដើម្បីបញ្ជូនទិន្នន័យ។
១៨៩- អ៊ីនធឺណិត (បណ្តាញសកល) អ. internet (net, or cyber) បារ. internet (m.)	បណ្តាញកុំព្យូទ័រពិភពលោកដែលអាចឱ្យមនុស្សចែករំលែកព័ត៌មាន និង ទាក់ទងគ្នាទៅវិញទៅមក។
១៩០- អ៊ីមែល អ. mail / e-mail បារ. courrier électronique (m.)	១- សារជាអក្សរ រូបភាព សំឡេង វីដេអូ ដែលត្រូវបញ្ជូនតាមរយៈបណ្តាញអេឡិចត្រូនិកនានា។ ២- មធ្យោបាយបញ្ជូនឬទទួលទិន្នន័យ អក្សរ រូបភាព សំឡេង វីដេអូ ពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀតលើបណ្តាញ។
១៩១- អ៊ីរ៉េ អ. array បារ. tableau (m.)	បណ្តុំលំដាប់ធាតុក្រោមឈ្មោះនិងប្រភេទទិន្នន័យតែមួយតាមទំហំវិមាត្រ។
១៩២- អូស៊ីអ អ. OCR (Optical Character Recognition) បារ. ROC	កម្មវិធីមួយប្រភេទសម្រាប់ទទួលយកទិន្នន័យជារូប ហើយ បំប្លែងជាអត្ថបទ។

(Reconnaissance Optique des Caractères) (f.)	
១៩៣- អេក្រង់ អ. screen បារ. écran (m.)	ផ្ទៃកម្រាលនៃឧបទស្សន៍ឬឧបករណ៍ដែលភ្ជាប់ទៅនឹងកុំព្យូទ័រសម្រាប់បង្ហាញព័ត៌មាន។
១៩៤- អាំងទែរហ្វេរ៉ង់ អ. interference បារ. interférence (f.)	បាតុភូតកើតឡើងពេលដែលរលកពីរដាលកាត់គ្នាក្នុងមជ្ឈដ្ឋានតែមួយ។
១៩៥- ឯកទិស អ. simplex បារ. simplex (m.)	ន. ការបញ្ជូនទិន្នន័យ (គមនាគមន៍) តាមទិសដៅតែមួយគត់ពីឧបករណ៍បញ្ជូនទៅឧបករណ៍ទទួល។ ឧទាហរណ៍ ការផ្សាយតាមប្រព័ន្ធទូរទស្សន៍ ឬ វីឡា។ គ. នៃឯកទិស។
១៩៦- ឯកផ្សាយ អ. unicast បារ. unicast (m.)	ការបញ្ជូនទិន្នន័យពីឧបករណ៍បញ្ជូនមួយទៅឧបករណ៍ទទួលតែមួយគត់ក្នុងបណ្តាញ។
១៩៧- ឯកសារ អ. file បារ. fichier (m.)	ព័ត៌មាន កម្មវិធី សំណុំទិន្នន័យមានឈ្មោះកំណត់មួយដែលរក្សាទុកក្នុងថាស ឬ ឧបករណ៍ផ្ទុកទិន្នន័យផ្សេងៗរបស់កុំព្យូទ័រ។
១៩៨- ឯកសិទ្ធិ អ. privilege បារ. privilège (m.)	សិទ្ធិដំណើរការ (ដូចជា ចូល មើល បើក បញ្ជូន បង្កើត លុប កែសម្រួល...) ដែលអនុញ្ញាតឱ្យអត្តនាមម្នាក់ប្រើធនធាននៅក្នុងកុំព្យូទ័រឬនៅលើបណ្តាញកុំព្យូទ័រ។

១៩៩- ឯកជនភាព អ. privacy បារ. intimité (f.)	លក្ខខណ្ឌដែលបុគ្គលឬស្ថាប័នមានសម្រាប់ត្រួតពិនិត្យអាក់សេសផ្សេងៗ ទៅកាន់ទិន្នន័យរបស់ខ្លួននៅក្នុងកុំព្យូទ័របឋមណាញកុំព្យូទ័រ។
២០០- ឧបទស្សន៍/ ម៉ូនីទ័រ អ. monitor	ឧបករណ៍សម្រាប់បង្ហាញអក្សរឬរូបភាពពីកុំព្យូទ័រ, ឧទាហរណ៍ ឧបទស្សន៍កុំព្យូទ័រ។
២០១- ឧបករណ៍ អ. tool បារ. outil (m.)	សំណុំកម្មវិធីឬប្រដាប់ប្រដាសម្រាប់ប្រើក្នុងកុំព្យូទ័រឬក្នុងបណ្តាញ។



បោះពុម្ពលើកទី១ ចំនួន ២ ០០០ច្បាប់

នៅរោងពុម្ព ស៊ី យូ

ផ្ទះលេខ ៣៩CEO មហាវិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ